



ទស្សនាវដ្តី

ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែមេសា



លេខ ២២២ ឆ្នាំទី១៩ ព.ស ២៥៦២ គ.ស ២០១៩
Issue 222 Volume 19 BC 2562 BE 2019

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍..... ១
- ព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣..... ២
- ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤..... ៣
- សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ៥
- សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់ ៧
- អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបសវនាការជាមួយនឹងប្រធានសភា សហព័ន្ធវៀតណាម ព្រះចៅសែល ៩
- អនុប្រធានទី២ព្រឹទ្ធសភា បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រីរាជការដែលមានស្នាដៃ..... ១១
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៣



សកម្មភាពគណៈកម្មការ

- លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភាបានទទួលមរណភាព ១៥
- គណៈកម្មការទី១ព្រឹទ្ធសភា ចុះតាមដានការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយ ពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅភូមិភាគទី៤..... ១៦
- គណៈកម្មការទី៤ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងមុខងារសាធារណៈ ១៨
- គណៈកម្មការទី៧ព្រឹទ្ធសភា ឈ្វេងយល់អំពីការអនុវត្តការងាររបស់ក្រសួងធម្មការ និងសាសនា ១៩
- គណៈកម្មការទី៨ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ២០
- គណៈកម្មការទី៩ព្រឹទ្ធសភា ចុះតាមដានការអនុវត្តច្បាប់ នៅក្រសួងរ៉ែ និងថាមពល ២១
- ព្រឹទ្ធសភាឈ្វេងយល់អំពី សភា និងអង្គការតំបន់ ២២
- សភាកម្ពុជាចូលរួមហាសន្តិបាតសហភាពអន្តរសភាលើកទី១៤០ ២៤
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា..... ២៥
- ការងារទទួលពាក្យបណ្តឹង..... ២៦
- សមាជិកសមាជិកាព្រឹទ្ធសភា ចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ២៧
- សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ ៣៧
- សកម្មភាពសមាជិកព្រឹទ្ធសភា បេសកកម្មក្រៅប្រទេស..... ៤០



សកម្មភាពអគ្គលេខាធិការដ្ឋាន

- សភាកម្ពុជាទទួលយកកម្មវិធីនានាពីវិទ្យាស្ថានសភាកម្ពុជា..... ៤១
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនមន្ត្រីរាជការ ៤២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០១៩ ៤៣
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩..... ៤៤
- អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅទីក្រុងDoha ប្រទេសQatar ... ៤៥
- សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៧



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ជឹម សៀន
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
ក្របក្រោយ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញនាំយកនូវបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ ទៅប្រគេនព្រះចៅអធិការ វត្តបុទុមវត្ត។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរសព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ ដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចជាគោលការណ៍អំពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

៣-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវីន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង
បរិស្ថាន ជំនួសឯកឧត្តម ជុំ វង្ស

៣-ចាត់តាំងឯកឧត្តម អ៊ិន លាងឡឿ ជាសមាជិក
ក្រុមទី២ នៃសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា
ជំនួសឯកឧត្តម ជុំ វង្ស

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ-
អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែ
មេសា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើក
សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមាន
របៀបវារៈដូចខាងក្រោម៖

១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាល
ទី៤។

២-ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី
សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ
លើកទី២ និងលើកទី៣ នីតិកាលទី៤។

៣-បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវ កង
សេនីយន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ
កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង
បរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)

នារសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ វេលា-
ម៉ោង១៦:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច
វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់
គណបក្សប្រជាជនកម្ពុជាលេខ៖ ០១៨/១៩ល.គ.គក ចុះ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដូចតទៅ៖

១-ប្រកាសទទួលស្គាល់ឯកឧត្តម អ៊ិន លាងឡឿ ជា
សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧
ជំនួសឯកឧត្តម ជុំ វង្ស ដែលបានទទួលមរណភាព។

២-ជ្រើសតាំងលោកជំទាវ កង សេនីយន ជាសមា-
ជិក និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤

នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំនួន៥៤រូប។

សម័យប្រជុំលើកទី៣នេះ បានដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖

១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

២-ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។



ឯកឧត្តម អ៊ឹង លាងហ្វឺ

៣-បោះឆ្នោតជ្រើសរើសបំពេញលោកជំទាវ **គង សៅវ៉ែន** ជាសមាជិកគណៈកម្មការផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤។

របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ និងសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តម **អ៊ឹង លាងហ្វឺ** ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួសឯកឧត្តម **ខុំ វ៉ាង** ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភានេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការនានា ក្រុមសមាជិក ក្រុមភូមិភាគ ក្រុមនានា និងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ច



សម្តេចប្រធានព.ស អញ្ជើញបោះឆ្នោតជ្រើសរើសបំពេញសមាជិកក/កទី៣ព.ស

រៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្អែក ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៧ករណី គណៈកម្មការនានាបានប្រជុំផ្ទៃក្នុងចំនួន៥៨លើក ចុះបេសកកម្មក្នុងប្រទេសចំនួន៩លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៨៧លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន១៧លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២៦លើក និងសមាជិកគណៈកម្មការចុះមូលដ្ឋានដោយឡែកចំនួន២៨៩លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានរៀបចំវេទិកាសាធារណៈចំនួន៤លើក នៅខេត្តកំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តបាត់ដំបង ចុះស្រាវជ្រាវប្រមូលព័ត៌មានអំពី តម្រូវការចាំបាច់ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យការដ្ឋានជីក ស្តារស្រះទឹក និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ កោះកុង តាកែវ កំពត កែប និងខេត្តបាត់ដំបង ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗចំនួន៣១លើក។

ក្រុមសមាជិកព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ-សំណាលសួរសុខទុក្ខកុមារកំព្រា នៅខេត្តកំពង់ស្ពឺ និងជួប

សំណេះសំណាលជាមួយនឹងមន្ត្រីរាជការជានានី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា។

ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក្រុមមិត្តភាពទ្វេភាគី និងពហុភាគី បានអញ្ជើញចូលរួមហាសន្និបាត សន្និសីទ និងកិច្ចប្រជុំអន្តរជាតិនានាចំនួន៦លើក។

ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័នដែលញ៉ាំងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។

របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញលោកជំទាវ កង សៅវធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤។



លោកជំទាវ កង សៅវធន

លោកជំទាវ **កង សៅវធន** សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដោយទទួលបានសំឡេងគាំទ្រចំនួន៥៤សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)

**សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូត
សាធារណរដ្ឋសហព័ន្ធប្រេស៊ីល**



លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីល ជូនសារតាំងសម្តេចប្រមុខរដ្ឋស្តីទី

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទី ព្រឹក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោកជំទាវ Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវបានចូលជូនសារតាំង និងសម្តែងការគួរសម។

លោកជំទាវ Ana Lucy Gentil Cabral Petersen បាន

សម្តែងនូវសេចក្តីសោមនស្សរីករាយ ពីព្រោះ នេះគឺជាលើកទី១ហើយ ដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ី ជាពិសេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវមានសេចក្តីសង្ឃឹមថា លោកជំទាវនឹងមានឱកាសឈ្វេងយល់បន្ថែមទៀតអំពី ប្រទេសកម្ពុជា បើទោះបីជាប្រទេសកម្ពុជានៅឆ្ងាយពីប្រទេសប្រេស៊ីលយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជាស្ថិតក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋប្រេស៊ីល។

លោកជំទាវ Ana Lucy Gentil Cabral Petersen បានសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុត ដែលឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តែងតាំងលោកជំទាវ Ana Lucy Gentil Cabral Petersen ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។





ទិដ្ឋភាពក្នុងជំនួបសវនាការ

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ក្នុងឋានៈលោកជំទាវជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈានឡើងកម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។

តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទ

សម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហានុ** និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។


សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវីន)



សម្តេចប្រមុខរដ្ឋស្តីទី និងឯកអគ្គរដ្ឋទូតប្រេស៊ីល

**សម្តេចប្រមុខរដ្ឋស្តីទី
ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់**



ឯកឧត្តម Gunnar Snorri Gunnarsson ជូនសារតាំងសម្តេចប្រមុខរដ្ឋស្តីទី

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:២០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។



ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុត ដែលឯកឧត្តមប្រធានាធិបតី នៃសាធា-

រណរដ្ឋអ៊ីស្លង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លង់ បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសម។

ឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លង់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអ៊ីស្លង់-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម Gunnar Snorri Gunnarsson បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍របស់ប្រជាជនអ៊ីស្លង់ ហើយនាពេលអនាគត ឯកឧត្តមសង្ឃឹមថា នឹងមានអ្នកទេសចរអ៊ីស្លង់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ ប្រទេសអ៊ីស្លង់ គឺជាប្រទេសតូច ដែលមិនមានស្ថានតំណាងប្រចាំប្រទេសច្រើនទេ។ ហេតុដូច្នេះ ប្រទេសអ៊ីស្លង់មានសំណូមពរ អាចនឹងបង្កើតអត្តក្នុងស៊ីលកិត្តិយស





ទិដ្ឋភាពក្នុងជំនួបសវនាការ

នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនា- ភក្តី **សាយ ឈុំ** បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិ- បតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋ អ៊ីស្លង់។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** មានជំនឿជាក់ ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្ត ខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវ សេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ច- សហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមាន ការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃ

ព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហ- ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ- បត្តិការឈានឡើងកម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅ មក។


សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណ នូវពាក្យពេចន៍ដ៏មានតម្លៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និង បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាព ល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គ- ឧត្តមនេះ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)



ឯកអគ្គរដ្ឋទូតអ៊ីស្លង់ និងសម្តេចប្រមុខរដ្ឋស្តីទី

អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបសវនាការជាមួយនឹងប្រធានសភា
សហព័ន្ធរ៉ូឡ៉ាង ព្រុចសែល



ទិដ្ឋភាពក្នុងជំនួបសវនាការ

នារសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **ហ្វីលីព គូរ៉ាន់** (PHILIPPE COURARD) ប្រធានសភាសហព័ន្ធរ៉ូឡ៉ាង-ព្រុចសែល ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តម **ហ្វីលីព គូរ៉ាន់** ប្រធានសភាសហព័ន្ធរ៉ូឡ៉ាង-ព្រុចសែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម **ស៊ីម កា** បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលឯកឧត្តម **ហ្វីលីព គូរ៉ាន់** ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺពិតជាបាននាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកប្រកបដោយភាពស្នាហាប់ និងទៀងទាត់ បន្ទាប់ពីអនុស្សរណៈយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

ឯកឧត្តម **ស៊ីម កា** បានសម្តែងនូវការកោតសរសើរ

ចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានចូលរួមពិភាក្សាយ៉ាងសកម្មក្នុងសិក្ខាសាលាស្តីពី ចក្ខុវិស័យភាសាបារាំងនៅកម្ពុជាទៅយ៉ាងណា? ក្នុងឱកាសទិវាភាសាបារាំងដែលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។

ឯកឧត្តម **ស៊ីម កា** បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នារវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាសហព័ន្ធរ៉ូឡ៉ាង-ព្រុចសែលនេះ គឺជាប្រតិសាស្ត្រលើកដំបូង ក្នុងចំណោមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ក្នុងស្មារតីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងសភានៃប្រទេសទាំងពីរនឹងកាន់តែពង្រឹងថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក មានជាអាទិ៍៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធាននាពេលនេះ និងឯកឧត្តម **ដា លេដ្ឋ** កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម **ស៊ីម កា** បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងសហសេរីកដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅលើទឹកដី នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក។ ទាំងអស់នេះ បានស្តែងចេញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូ

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញទៅ
បំពេញទស្សនកិច្ច ដើម្បីឈ្វេងយល់អំពី វិស័យអប់រំ និង
វប្បធម៌ ដែលជាសមត្ថកិច្ចរបស់សភាសហព័ន្ធរ៉ាឡូនី-
ព្រុចសែល ដោយបានទទួលនូវចំណេះដឹងជាច្រើនពីវិស័យ
នេះ។ ក្រៅពីនេះ តាមរយៈអនុស្សរណៈយោគយល់គ្នា
នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវ
សមិទ្ធផលជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** ប្រធាន
សភាសហព័ន្ធរ៉ាឡូនី-ព្រុចសែល បានថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម **ស៊ីម កា** អនុប្រធានទី១
ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួប
សវនាការនាឱកាសនេះ។ ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** បាន
សម្តែងនូវសេចក្តីរីករាយ និងឯកភាពចំពោះប្រសាសន៍
របស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានលើកឡើង
អំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា
នៃប្រទេសទាំងពីរ ក្នុងនោះដូចជាការបណ្តុះបណ្តាល ការ
រៀបចំសកម្មភាព។ ទាំងអស់នេះ គឺបង្ហាញឱ្យដឹងកាន់
តែច្បាស់ថា ទៀតនូវឆន្ទៈរបស់សភាសហព័ន្ធរ៉ាឡូនី-
ព្រុចសែល ក្នុងការរីកចំណង់មិត្តភាព ដែលមានគោល-
បំណងក្នុងការពង្រឹងកិច្ចការសភា ឱ្យកាន់តែរឹងមាំថែម
ទៀត។


ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** បានបញ្ជាក់ថា ការងារអប់រំ
និងការបង្រៀនវប្បធម៌ គឺជាកិច្ចការដ៏សំខាន់មួយ ដែល
សភាសហព័ន្ធរ៉ាឡូនី-ព្រុចសែល កំពុងតែជជែកពិភាក្សា

គ្នា ហើយការផ្លាស់ប្តូរបទពិសោធន៍អំពី បញ្ហានេះ មាន
សារសំខាន់ណាស់ ដើម្បីឱ្យសភាទាំងពីរមានចំណេះដឹង
កាន់តែទូលំទូលាយថែមទៀត ដើម្បីពង្រឹងកិច្ចការនេះ
ពីព្រោះការអប់រំ និងវប្បធម៌ គឺជាការងារដែលត្រូវធ្វើជា
រៀងរហូត ។

ជាមួយគ្នានេះ ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** ក៏បានថ្លែង
អំណរគុណចំពោះឯកឧត្តម **ស៊ីម កា** អនុប្រធានទី១
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្លែង
អំណរគុណចំពោះប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់-
កូហ្សូនី) ដែលភាសានេះ ឃើញមានវត្តមានក្នុងចំណោម
តំណាងរាស្ត្រ សមាជិកសភា និងមានវត្តមាននៅក្នុង
សាលារៀន ជាពិសេសសម្រាប់យុវជន។

ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** បានសម្តែងនូវសេចក្តីរីក-
រាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម
លោកជំទាវទាំងអស់ អញ្ជើញទៅកាន់ប្រទេសប៊ែលហ្ស៊ិក។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានបញ្ជាក់
អំពី សារសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នារវាង
សភានៃប្រទេសទាំងពីរ និងថ្លែងនូវការកោតសរសើរចំពោះ
ឯកឧត្តម **ហ្វីលីព ភ្លាវ៉ង** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួនាទីយ៉ាង
សំខាន់ដែលធ្វើឱ្យឯកសារនេះ លេចចេញជារូបរាងឡើង
ធ្វើឱ្យមានវត្តមានគណៈប្រតិភូនៅលើទឹកដី នៃព្រះរាជា-
ណាចក្រកម្ពុជានាពេលនេះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



ឯកឧត្តម **ស៊ីម កា** ចតុបអនុស្សាវរីយជាមួយនឹងគណៈប្រតិភូសភាសហព័ន្ធរ៉ាឡូនី-ព្រុចសែល

អនុប្រធានទី២ព្រឹទ្ធសភា បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ
ជូនមន្ត្រីរាជការដែលមានស្នាដៃ



ឯកឧត្តម ទេព ងន អញ្ជើញអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រីរាជការ

នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលមានស្នាដៃចំនួន១១២រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានជម្រាបបញ្ជាក់ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានធ្វើការវាយតម្លៃជ្រើសរើសមន្ត្រីរាជការដែលមានស្នាដៃ ដោយផ្អែកតាមលក្ខណសម្បត្តិ៥យ៉ាងដូចជា៖ ១.ការគោរពវិន័យ និងសីលធម៌រស់នៅ ២.ឧស្សាហ៍

ព្យាយាម សកម្មក្នុងការងារ ៣.មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តួចផ្តើមចេះច្នៃប្រឌិត ៤.សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយនឹងមជ្ឈដ្ឋានខាងក្នុង និងខាងក្រៅ ៥.មានឆន្ទៈគិតគូរ និងផ្តល់កិត្តិយសជូនស្ថាប័ន។

ឯកឧត្តម **ឡោក នាយ** បានសង្កត់ធ្ងន់ថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ គឺជាការបញ្ជាក់នូវអត្ថន័យដ៏វិសេសវិសាល ដើម្បីបង្ហាញពីគុណសម្បត្តិស្នាដៃការងាររបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំបង្កើនស្នាដៃថ្មីៗ ថែមទៀតក្នុងការចូលរួមលើកស្ទួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង



ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ



ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចតុប្បករណ៍ស្រាវជ្រាវក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ

ធ្វើឱ្យព្រឹទ្ធសភាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានផ្តល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមមាន៖ មេដាយប្រាក់ការងារចំនួន២៥រូប មេដាយមាសការងារចំនួន២៨រូប គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សប្បទិចំនួន១១រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សប្បទិចំនួន១១រូប គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់សេនាចំនួន៤រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនាចំនួន៧រូប គ្រឿងឥស្សរិយយស

មុនីសារភ័ណ្ឌ ថ្នាក់ធិបឱន្ទចំនួន១រូប គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់ធិបឱន្ទចំនួន២រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឱន្ទចំនួន៧រូប គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់មហាសេនាចំនួន១រូប គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេនាចំនួន១រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនាចំនួន៥រូប គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៤រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៣រូប និងគ្រឿងឥស្សរិយយសជាតូបការចំនួន២រូប។

(អត្ថបទ៖ លោក ស្ទង់ បញ្ញា រូបភាព៖ លោក គឹម សិទ្ធិ)



ឯកឧត្តម ទេព ងន អញ្ជើញចតុប្បករណ៍ស្រាវជ្រាវក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រជីតា បានអញ្ជើញនាយកនូវបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ ទៅប្រគេនសម្តេចព្រះមហាសុមេធាធិបតី **នន្ទ ថៃ័ត** សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។



✽ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម **ជុំ វង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំដោយរោគាពាធ នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



✽ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ស៊ីម ភា** អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីលៀងសាយ-រោជនជូនឯកឧត្តម **ហ្វីលីប គូរ៉ាន** (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅភោជនីយដ្ឋាន Topaz ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភា បានរៀបចំ ពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅគេហដ្ឋានឯកឧត្តម ស្ថិតក្នុងខណ្ឌចំការមន រាជធានី ភ្នំពេញ។



✽ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **ជុំ វង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាព កាលព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ នៅភូមិ ចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បាន អញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្ត ក្នុងឱកាសអបអរ- សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា។



លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានទទួលមរណភាព



ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយ ក្រៀមក្រំជាទីបំផុត ដោយឯកឧត្តម **ជុំ វង** លេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានទទួលមរណភាព នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦:០០នាទីព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម **ជុំ វង** ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅភូមិចំបក់ ឃុំល្វីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម **ជុំ វង** កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៥២ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ **ជុំ ហែម** និងអ្នកម្តាយឈ្មោះ **គង យ៉ាត**។ ឯកឧត្តម **ជុំ វង** មានបងប្អូនបង្កើតចំនួន៣នាក់ ប្រុស២នាក់ និងស្រី១នាក់ ដែលឯកឧត្តមជាកូនទី២ក្នុងគ្រួសារ។ ១.លោកស្រី **ជុំ យ៉ម** (ស្លាប់) ២.ឯកឧត្តម **ជុំ វង** ៣.លោក **ជុំ ណាត** (ស្លាប់)។

ក្នុងវ័យកុមារភាព ឃុំកុមារ **ជុំ វង** បានអត់ធន់ទ្រាំទ្រការលំបាក ខ្វះខាត ខិតខំរៀនសូត្រ ប្រឡងជាប់ឡើងថ្នាក់ជាបន្តបន្ទាប់រហូតបានចូលរៀននៅ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ និងបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ

(បាក់ឌុប) នៅទសវត្សឆ្នាំ១៩៧២ ហើយបន្តមក ប្រទេសជាតិស្ថិតក្នុងស្ថានភាពរីករ ធ្លាក់ក្នុងភ្នាក់ភ្លើងសង្គ្រាម ឈានទៅជារបបប្រល័យពូជសាសន៍ ប៉ុល ពត យុវជន **ជុំ វង** បានតស៊ូរស់ក្នុងគុកឥតជញ្ជាំង ទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃ ដូចប្រជាពលរដ្ឋទូទាំងប្រទេសដែរ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ឯកឧត្តម **ជុំ វង** បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ **ស្រី ភូ** (ស្លាប់) ហើយមានបុត្រ ចំនួន២នាក់ (ប្រុស១ និងស្រី១)៖ ១.លោកស្រី **ជុំ ឱណា** ២.លោក **ជុំ សុផា**។

ការងារដែលឯកឧត្តម **ជុំ វង** បានបំពេញមានដូចតទៅ៖

- ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ ជាអនុប្រធានគណៈយោសនាអប់រំខេត្តកំពង់ស្ពឺ ទទួលបន្ទុកសាលានយោបាយ
 - ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩១ ជាលេខាបក្សស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 - ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ជាលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 - ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១ ជាលេខាបក្ស និងជាអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ
 - ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ ជាទីប្រឹក្សាឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
 - ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ជាសមាជិកព្រឹទ្ធសភានីតិកាលទី៣
 - ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ជាសមាជិកព្រឹទ្ធសភានីតិកាលទី៤
- តាមរយៈវិវាទដ៏ឧត្តុង្គឧត្តម និងស្មោះផងដែរឯងខាងលើ ឯកឧត្តម **ជុំ វង** ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសប្រទានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ដូចតទៅ៖
- មេដាយស្ថាបនាជាតិ “មាស”
 - មេដាយការងារ មាស ប្រាក់ និងសំរិទ្ធ
 - គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ មហាសេនា ធិបទិន្ទ សេនា និងអស្សប្បទិ
 - គ្រឿងឥស្សរិយយស ជាតូបការ និងឯករាជ្យជាតិ
 - គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិត្តិយសប្រាថ្នាមរណៈ។

(អត្ថបទ៖ លោក នុត សច្ចៈ)

**គណៈកម្មការទី១ព្រឹទ្ធសភា ចុះតាមដានការអនុវត្តសិទ្ធិមនុស្ស
ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅភូមិភាគទី៤**



គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបាត់ដំបង

កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការ បានអញ្ជើញ ចុះឈ្វេងយល់អំពី ការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយ ពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថានភាពនៃ ការអនុវត្តក្រុមទាំង៤ ដើម្បីប្រមូលព័ត៌មានដែលពាក់ព័ន្ធ ទៅនឹងវិស័យសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្នុងឱកាសនៃការជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត ទាំងបី ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ជូន ចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តនីមួយៗ។

ឯកឧត្តម **យ៉ង់ សែម** បានបញ្ជាក់អំពី មុខងារស្នូល របស់ព្រឹទ្ធសភាមានចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាម ដានការអនុវត្តច្បាប់ និងមុខងារតំណាង។ នៅក្នុងអំឡុង ពេលព្រឹទ្ធសភាវិស្សមកាល គណៈកម្មការទាំង១០របស់

ព្រឹទ្ធសភា តែងតែអញ្ជើញជួបជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី ឈ្វេងយល់ និងតាមដានការអនុវត្តច្បាប់ និងគោលនយោ- បាយនានារបស់រាជរដ្ឋាភិបាល ដូចដែលគណៈកម្មការទី១ ព្រឹទ្ធសភា ចុះមកជួបអាជ្ញាធរខេត្តនាពេលនេះ។

ឯកឧត្តម **យ៉ង់ សែម** បានជម្រាបជូនអំពី បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលគណៈប្រតិភូទទួលបានពី ក្រុមប្រឹក្សាសង្កាត់ នៃខេត្តទាំងបី ជូនអាជ្ញាធរខេត្តនីមួយៗ ដូចជា៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានការកើន ឡើង ការឃុំខ្លួនអ្នកទោសហួសកំណត់ ការធ្វើប័ណ្ណកម្មសិទ្ធិ ដីធ្លី ការធ្វើសុំកែឈ្មោះសំបុត្រកំណើត និងអត្តសញ្ញាណ ប័ណ្ណមានភាពយឺតយ៉ាវ ជូនដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ជុំវិញខេត្តទាំងបីឱ្យជួយដោះស្រាយនូវការលំបាក សំណូម- ពរ និងកង្វល់របស់ក្រុមប្រឹក្សាសង្កាត់ដែលបានលើក ឡើង។

ក្នុងឱកាសនោះដែរ អាជ្ញាធរខេត្តទាំងបី បានធ្វើសេចក្តី រាយការណ៍អំពី ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់ សេវាសាធារណៈ ការងារសង្គមកិច្ច ការងារអនុវត្តសិទ្ធិ



គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តសៀមរាប



គណៈកម្មការទី១ព្រឹទ្ធសភា សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងបាត់ដំបង

មនុស្ស ការដោះស្រាយពាក្យបណ្តឹងជូនប្រជាពលរដ្ឋ បញ្ហា គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ។ ចំពោះបញ្ហាដែលគណៈប្រតិភូ បានលើកឡើង អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញ នឹងខិតខំ ធ្វើការដោះស្រាយឱ្យបានល្អប្រសើរ ដោយឡែកចំពោះ បញ្ហាដែលខេត្តមិនអាចដោះស្រាយបាន អាជ្ញាធរខេត្តក៏ មានសំណូមពរដល់គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួយដោះស្រាយផងដែរ។

ក្នុងឱកាសជួបដាច់ដោយឡែកពីគ្នាជាមួយនឹងអាជ្ញាធរ ខេត្តទាំងបី ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ ខេត្តនីមួយៗ ក្នុងនោះឯកឧត្តមបានជំរុញឱ្យអាជ្ញាធរបន្ត ខិតខំអនុវត្តការងារពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្តឹង ជូនប្រជាពលរដ្ឋ ការដោះស្រាយទំនាស់នៅថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្ត និងការងារអនុវត្តច្បាប់ដែលបានចូល

ជាធរមាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាផ្នែកច្បាប់ និងសេវា ផ្សេងៗ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។ ចំពោះបញ្ហាប្រឈម សំណូមពរនានាដែលខេត្តមិនអាច ដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចាត់ វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុម ប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត មន្ត្រីសាលាដំបូងខេត្ត មន្ត្រីពន្ធនាគារខេត្ត អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងបានជួបសំណេះសំណាលជាមួយនឹងអ្នកគ្រប់គ្រង និងជនរងគ្រោះទទួលការស្តារនីតិសម្បទា នៅមជ្ឈមណ្ឌល ជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ។

(អត្ថបទ រូបភាព៖ លោក នុត សច្ចៈ)



គណៈកម្មការទី១ព្រឹទ្ធសភា ចតុប្បទស្សនាវិយជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងបាត់ដំបង

**គណៈកម្មការទី៤ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួង
មុខងារសាធារណៈ**



គណៈកម្មការទី៤ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងមុខងារសាធារណៈ

នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ គណៈ-
កម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ-
សភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា
(គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម **សុខ ឥសាន**
ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានទទួលជួបពិភាក្សា
ការងារជាមួយនឹងឯកឧត្តម **ខៀវ ច័ន្ទមុនីធឿន** រដ្ឋ-
លេខាធិការ នៃក្រសួងមុខងារសាធារណៈ ដើម្បីស្តាប់លទ្ធ-
ផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារ
សម្រាប់អនុវត្តបន្តឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធា-
រណៈ និងឈ្វេងយល់អំពី ប្រសិទ្ធភាព គុណភាពក្នុងការ
ដឹកនាំ និងគ្រប់គ្រងវិស័យសាធារណៈ និងការអនុវត្តច្បាប់
លិខិតបទដ្ឋានគតិយុត្ត ក្នុងការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រី
រាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅថ្នាក់ជាតិ និង
ថ្នាក់ក្រោមជាតិ នៅសាលាពិសេស វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **ខៀវ ច័ន្ទមុនីធឿន** រដ្ឋ-
លេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូន
គណៈកម្មការទី៤ព្រឹទ្ធសភាអំពី ដំណើរការរួមដែលក្រសួង
មុខងារសាធារណៈ បានខិតខំបំពេញការងារ និងសម្រេច
បានយ៉ាងច្រើនក្នុងរយៈពេលជាបន្តបន្ទាប់កន្លងទៅនេះ
ដែលពាក់ព័ន្ធលើវិស័យមុខងារសាធារណៈ។ ឯកឧត្តម
បានបញ្ជាក់ថា ចំពោះដំណើរការនៃការគ្រប់គ្រងមន្ត្រីរាជ-
ការ ការផ្តល់នូវប្រាក់បៀវត្សជូនមន្ត្រីរាជការ និងគិតគូរអំពី
កម្រិតជីវភាពរបស់មន្ត្រីរាជការ ដោយមានការដំឡើងប្រាក់
បៀវត្សជាបន្តបន្ទាប់។ ទន្ទឹមនឹងវឌ្ឍនភាពនៃការរីកចម្រើន

លើវិស័យមុខងារសាធារណៈ ក្រសួងក៏នៅជួបប្រទះបញ្ហា
មួយចំនួនដូចជា៖ មិនមានមន្ត្រី ដើម្បីបំពេញចន្លោះសម្ព័ន្ធមន្ទីរ
តាមប្រកាសលេខ១៩៧៩ មស.នក ស្តីពី ការរៀបចំ និង
ការប្រព្រឹត្តទៅនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត អង្គ
ភាពមួយចំនួនយឺតយ៉ាវក្នុងការបញ្ជូនសំណុំឯកសារប្រាក់
បៀវត្ស ដើម្បីសុំទិដ្ឋាការពីមន្ទីរមុខងារសាធារណៈ និងខ្វះ
ថវិកាសម្រាប់ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និង
ច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ ជូនមន្ទីរអង្គភាព
ជុំវិញខេត្ត។

បន្ទាប់ពីស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំក្រសួងមុខ-
ងារសាធារណៈរួចមក ឯកឧត្តម **សុខ ឥសាន** បានថ្លែង
នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ
ក្រសួង មន្ទីរ និងអង្គភាពជំនាញនានា ដែលបានរួមចំណែក
យ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអនុវត្តកំណែទម្រង់មុខ-
ងាររដ្ឋបាលសេវាសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់
ក្រោមជាតិបានល្អប្រសើរ។

(អត្ថបទ៖លោក រង់ សុជាតិ រូបភាព៖លោក ធុន គឹមជី)



ទិដ្ឋភាពនៃជំនួបពិភាក្សា

**គណៈកម្មការទី៧ព្រឹទ្ធសភា ឈ្វេងយល់អំពីការអនុវត្តការងារ
របស់ក្រសួងធម្មការ និងសាសនា**



ឯកឧត្តម ម៉ូម ជ័យហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា

នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ូម ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងក្រសួងធម្មការ និងសាសនា ឯកឧត្តម **ហ៊ុម សែម** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ូម ជ័យហ៊ុយ** បានជម្រាបជូនអំពី គោលបំណងនៃជំនួបពិភាក្សានាពេលនោះ គឺដើម្បីស្តាប់លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩របស់ក្រសួងធម្មការ និងសាសនា និងឈ្វេងយល់អំពីវឌ្ឍនភាពការងារសំខាន់ៗ ព្រមទាំងបញ្ហាប្រឈមរបស់ក្រសួង។

ឯកឧត្តម **ហ៊ុម សែម** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជម្រាបជូនអង្គប្រជុំអំពី ដំណើរការការងារដែលក្រសួងធម្មការ និងសាសនា ខិតខំបំពេញ និងសម្រេចបានយ៉ាងច្រើនក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាគ្រឹះដ៏សំខាន់ នៃការសិក្សាអប់រំផ្នែកស្មារតី

សីលធម៌ វប្បធម៌ សង្គម ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ សាសនា និងការអភិវឌ្ឍសង្គមជាដើម។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបង្ហាញនូវចំណុចសំខាន់ៗចំនួន៦គឺ៖ ១-បទដ្ឋានគតិយុត្ត និងត្រីវិស័យចង្អុលបង្ហាញបេសកកម្មលើវិស័យធម្មការ និងសាសនា ២-ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ៣-ផែនការយុទ្ធសាស្ត្រអាទិភាព២០១៨-២០២០ ៤-លទ្ធផលការងារ ៥-បញ្ហាប្រឈម ៦-ទិសដៅការងារផែនការយុទ្ធសាស្ត្រអាទិភាព២០១៩-២០២១។ ទន្ទឹមនឹងវឌ្ឍនភាព នៃការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ក្រសួងជួបនូវបញ្ហាមួយចំនួនដូចជា៖ ខ្វះមន្ត្រីក្របខ័ណ្ឌ គ្រូក្របខ័ណ្ឌពុទ្ធិកសិក្សាទាំងបីកម្រិត ខ្វះអគារសិក្សាពុទ្ធិកសិក្សា ខ្វះអគារបណ្ណាល័យ ខ្វះសម្ភារបរិក្ខារសិក្សាគ្រប់កម្រិត ខ្វះថវិកា ដើម្បីចុះបំពេញការងារ និងជួបការលំបាកក្នុងការដោះស្រាយវិវាទក្នុងវិស័យសាសនា។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់ក្រសួងធម្មការ និងសាសនា រួចមក ឯកឧត្តម **ម៉ូម ជ័យហ៊ុយ** បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ដែលបានធ្វើការបង្ហាញមានចរិតវិទ្យាសាស្ត្រ ក្តាប់ជាប់សភាពការណ៍ ស្គាល់បញ្ហា ហើយក៏ជារបាយការណ៍ដែលផ្តល់នូវជំនឿក្តីសង្ឃឹមដល់គណៈកម្មការ។ លើសពីនេះទៅទៀត ឯកឧត្តម **ម៉ូម ជ័យហ៊ុយ** បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរយោបល់របស់អង្គប្រជុំ គឺជាការរួមចំណែកក្នុងការផ្តល់ព័ត៌មានយ៉ាងសំខាន់ ដើម្បីឈ្វេងយល់ពីគ្នាទៅវិញទៅមកបានកាន់តែល្អប្រសើរថែមទៀត សំដៅធ្វើឱ្យវិស័យធម្មការ និងសាសនាទទួលបានការរីកចម្រើនថ្មីៗថែមទៀត។

(អត្ថបទ៖លោក រង់ សុជាតិ រូបភាព៖លោក ធុន គឹមជី)



ទិដ្ឋភាពនៃជួបពិភាក្សាការងាររវាងអន្តរគណៈកម្មការព្រឹទ្ធសភា និងក្រសួងធម្មការ និងសាសនា

**គណៈកម្មការទី៨ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់
គណៈកម្មការនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង**



គណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ នារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោក ជំទាវ **មាន សំអាត** ប្រធានគណៈកម្មការ បានអញ្ជើញចុះ ឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្ដោតសំខាន់លើបញ្ហាសុខភាពសាធារណៈ និងគោល នយោបាយ នៃការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងចង់ដឹងពីវឌ្ឍនភាពការងារ បញ្ហាប្រឈម នានារបស់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្នុងជំនួបដាច់ដោយឡែកពីគ្នា ឯកឧត្តម **ចាន់ តារា** អភិបាលរងខេត្តកំពង់ស្ពឺ បានជម្រាបជូនគណៈប្រតិភូថា ខេត្តកំពង់ស្ពឺមានមន្ទីរពេទ្យបង្អែកសរុបចំនួន៤កន្លែង មណ្ឌលសុខភាពចំនួន៥៥កន្លែង ព្រមទាំងប៉ុស្តិ៍សុខភាព ចំនួន៤កន្លែង ដោយមានបុគ្គលិកសុខាភិបាលចំនួន៨៤១ នាក់ និងឱសថស្ថាន ឱសថស្ថានរងចំនួន៦៧កន្លែង សេវា សុខាភិបាលឯកជនចំនួន៥៨០កន្លែង និងបានចែកប័ណ្ណ (ប.ស.ស) ជូនដល់អតីតមន្ត្រីរាជការស៊ីវិល១.០១៧ប័ណ្ណ និងជូនដល់អតីតយុទ្ធជនបានចំនួន២.៩១៨ប័ណ្ណ។

ដោយឡែកសម្រាប់ខេត្តកោះកុងវិញ លោកជំទាវ

មិថុនា ភូមិ អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់ថា ខេត្តកោះកុងមានមន្ទីរពេទ្យចំនួន១កន្លែង ពេទ្យបង្អែកស្រុកស្រែអំបិលចំនួន១កន្លែង មណ្ឌលសុខ- ភាពចំនួន១៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន៩កន្លែង ដោយ មានបុគ្គលិកសុខាភិបាលចំនួន២៨០នាក់ ក្នុងនោះស្រ្តី មានចំនួន១៣៣នាក់ និងបានចែកប័ណ្ណ (ប.ស.ស) ជូន ដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន៧០១ ប័ណ្ណ និងបានផ្តល់ជូនកម្មករនិយោជិតចំនួន ១២.៣២២ នាក់ ដែលទទួលបាននូវប័ណ្ណបេឡាជាតិរបបសន្តិសុខ សង្គម(ប.ស.ស)។

ក្រៅពីជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តទាំងពីរ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាលជាមួយនឹងបងប្អូនកម្មករ កម្មការនី ដែល កំពុងបម្រើការងារ នៅក្នុងរោងចក្រស៊ីគ្លូ (SIGLO) ស្ថិតក្នុង ខេត្តកំពង់ស្ពឺ និងជួបសំណេះសំណាលជាមួយនឹងមន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសុខា- ភិបាល នៅមណ្ឌលសុខភាពប៉ាក់ខ្លុង ស្ថិតក្នុងខេត្តកោះ- កុង។

(អត្ថបទ រូបភាព៖ លោក អ៊ុក ប៉ូលីន)



គណៈកម្មការទី៨ព្រឹទ្ធសភា ចុះរូបអនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តកោះកុង

**គណៈកម្មការទី៩ព្រឹទ្ធសភា ចុះតាមដានការអនុវត្តច្បាប់
នៅក្រសួងរ៉ែ និងថាមពល**



គណៈកម្មការទី៩ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល


នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូ-
គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល
ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល
ពាណិជ្ជកម្ម រៀបចំផែនដី នគរូបនីយកម្ម និងសំណង់ នៃ
ព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម **គង់ សារាជ**
ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញ
ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ស៊ុយ សែម** រដ្ឋ-
មន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីស្តាប់លទ្ធផលការងារ
សម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់
អនុវត្តបន្តឆ្នាំ២០១៩ របស់ក្រសួងរ៉ែ និងថាមពល និង
ឈ្វេងយល់អំពី ស្ថានភាពអគ្គិសនី រ៉ែ និងប្រេងកាតនៅ
កម្ពុជា បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយ ក៏ដូច
ជាទស្សនវិស័យរបស់ក្រសួងចំពោះតម្រូវការកើនឡើងលើ
ការប្រើប្រាស់ថាមពលអគ្គិសនី នៅទីស្តីការក្រសួងរ៉ែ និង
ថាមពល។

ក្នុងឱកាសនោះ ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួង
រ៉ែ និងថាមពល បានជម្រាបជូនគណៈប្រតិភូអំពីដំណើរ
ការងារដែលក្រសួងរ៉ែ និងថាមពលខិតខំបំពេញ និង
សម្រេចបានយ៉ាងច្រើនក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ
ជាពិសេសលើវិស័យរ៉ែ និងថាមពល។ ឯកឧត្តមរដ្ឋមន្ត្រី
បានបញ្ជាក់លើបញ្ហាសំខាន់ៗ៣ គឺ៖ ទី១-បញ្ហាការប្រើ-
ប្រាស់ថាមពលអគ្គិសនី ទី២-បញ្ហាវិនិយោគខាងថាមពល
និងទី៣-បញ្ហាប្រេងកាត។ ទន្ទឹមនឹងការសម្រេចបានលទ្ធផល
ជាច្រើនក្នុងឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានធនធាន
រ៉ែ និងថាមពល ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនផង
ដែរ ហើយបញ្ហាចម្បងជាងគេនោះគឺ កង្វះធនធានទឹក
មធ្យោបាយដែលរដ្ឋបាលកណ្តាល និងមន្ទីររ៉ែ និងថាម-

ពលរាជធានី ខេត្តទាំងអស់បានជួបប្រទះ ហើយលើកជា
សំណួរពរតាមរយៈអគ្គនាយកដ្ឋានធនធានរ៉ែ ជូនមកថ្នាក់
ដឹកនាំក្រសួងពិនិត្យ និងជួយដោះស្រាយ។

បន្ទាប់ពីស្តាប់សេចក្តីការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួច
មក ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩
ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់
ចំពោះថ្នាក់ដឹកនាំ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី
ក្រសួងរ៉ែ និងថាមពល ដែលបានខិតខំបំពេញការងារនា
ពេលកន្លងទៅសម្រេចបានលទ្ធផលជាច្រើន ហើយជា
ពិសេសគឺការសម្រេចដ៏ឈ្លាសវៃដោះស្រាយបញ្ហា រ៉ែ និង
ថាមពល ធ្វើឱ្យមានការវិវឌ្ឍ ឈានឡើង និងការរីក
ចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យរ៉ែ និងថាមពល។ ដោយ
ឡែកចំពោះបញ្ហាដែលក្រសួងបានលើកឡើង គណៈកម្ម-
ការទី៩ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការ
អចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួងពាក់ព័ន្ធមួយចំនួនផ្សេងទៀត
ដើម្បីពិនិត្យពិចារណា និងចាត់វិធានការដោះស្រាយ តាម
លទ្ធភាពដែលអាចធ្វើទៅបាន។

(អត្ថបទ៖លោក អ៊ុក ប៊ុលីន រូបភាព៖លោក គង់ យ៉ារីន)



ទិដ្ឋភាពនៃជំនួបពិភាក្សា

ព្រឹទ្ធសភាឈ្វេងយល់អំពី សភា និងអង្គការតំបន់

ថ្ងៃពុធ ១៤ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ព្រឹទ្ធសភា, ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩

Senate, 3 April 2019



ឯកឧត្តម ជា ធួដ្ឋ (ឆ្វេងទី២) អធិបតីក្នុងអង្គសិក្ខាសាលា

នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី សភា និងអង្គការតំបន់ ក្រោមអធិបតីភាពឯកឧត្តម **ជា ធួដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា ក្រោមការគាំទ្រពីវិទ្យាស្ថានសភាកម្ពុជា នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា។ មានប្រសាសន៍ក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភាបានបញ្ជាក់ថា ការចូលរួមរបស់សភាក្នុងដំណើរការសមាហរណកម្មតំបន់ សភាមានតួនាទីសំខាន់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ទាំងកម្រិតពិភពលោក និងកម្រិតតំបន់ តាមរយៈរូបភាពការទូតសភា សហប្រតិបត្តិការអន្តរសភា និងសហប្រតិបត្តិការបច្ចេកទេស។ ក្នុងនយោបាយការទូតសភាមិនត្រឹមតែជាទំនាក់ទំនងរវាងសមាជិកសភាប៉ុណ្ណោះទេ សមាជិកនៃសភាមួយក៏អាចធ្វើដំណើរទៅកាន់ប្រទេសមួយទៀត ដើម្បីជួបសន្ទនាជាមួយនឹងអ្នកដឹកនាំនៃស្ថាប័នផ្សេងៗ ដើម្បីដោះស្រាយបញ្ហា ឬដើម្បីបញ្ចប់ជម្លោះ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរសភាទាំងអស់ បានចាប់ផ្តើមជារូបភាពសហ-

ប្រតិបត្តិការទ្វេភាគី ដូចជាបង្កើតក្រុមមិត្តភាពទ្វេភាគី ដើម្បីជំរុញសហប្រតិបត្តិការរវាងសភានិងប្រទេសសាមី។ ក្រៅពីនោះមានសមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF) ហើយយើងក៏ឃើញមានផងដែរ នូវអង្គការសភាតំបន់ និងអនុតំបន់។ អង្គការសភាតំបន់មានការខិតខំជារួម ដើម្បីជំរុញសមាហរណកម្មតំបន់ និងកិច្ចសហការគ្នាកាន់តែល្អប្រសើរឡើងរវាងប្រទេសជាសមាជិក។

ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះពិតជាឱកាសដ៏ពិសេសសម្រាប់យើងទាំងអស់គ្នា ដើម្បីឈ្វេងយល់ និងចែករំលែកបទពិសោធន៍ចំណេះដឹងបន្ថែម ដើម្បីជួយឱ្យសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីសភា លើការផ្តល់សេវាពាក់ព័ន្ធនឹងការងារទំនាក់ទំនងអន្តរជាតិ យល់ដឹងកាន់តែច្បាស់អំពីសារសំខាន់ និងការពង្រឹងតួនាទីសភាកម្ពុជា ក្នុងវិស័យការទូតសភា និងទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទដែលសភាកម្ពុជាបានធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាជាច្រើនក្នុងតំបន់ និងសកលលោក។

អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពី សភា និងអង្គការតំបន់ ដោយលោក Xavier Button ជាការីជាន់ខ្ពស់ និងជាសមាជិក



សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងភ្ញៀវភ្នំយស អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលា

ក្រុមប្រឹក្សាយោបល់ នៃវិទ្យាស្ថានអឺរ៉ុប ដើម្បីសិក្សានៅ អាស៊ី (ទីក្រុងព្រៃចៃសែល)។

បន្ទាប់ពីអង្គសិក្ខាសាលាដំណើរការអស់រយៈពេល១ ព្រឹក និងការពិភាក្សាគ្នាយ៉ាងជុំសម្រួលរួចមក ឯកឧត្តម **ជាន់ ខេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានធ្វើការបូក សរុប និងបិទអង្គសិក្ខាសាលា ដោយវាយតម្លៃខ្ពស់ចំពោះ លទ្ធផលជាវិជ្ជមាននៃអង្គសិក្ខាសាលា ដែលបង្ហាញអំពី ការ យកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការរួមគ្នាចែករំលែក ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗ អំពីតួនាទីរបស់ សភាក្នុងការងារការទូត ពិសេសតាមរយៈយន្តការកិច្ចសហ- ប្រតិបត្តិការអន្តរសភាក្នុងកម្រិតតំបន់។

ឯកឧត្តម **ជាន់ ខេន្ទ** បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅនេះ សភា នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧។ នាពេលបច្ចុប្បន្ននេះ សភា នៃព្រះ- រាជាណាចក្រកម្ពុជា កំពុងតែត្រៀមរៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០។ ដូច្នេះ សិក្ខាសាលា នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងពេលវេលាល្អបំផុត ដើម្បីជួយឱ្យសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង មន្ត្រីសភាផ្តល់សេវាពាក់ព័ន្ធនឹងការងារទំនាក់ទំនងអន្តរ ជាតិ យល់ដឹងកាន់តែច្បាស់អំពី សារសំខាន់ និងការពង្រឹង តួនាទីសភាកម្ពុជា ក្នុងវិស័យការទូតសភា និងទំនាក់ទំនង អន្តរជាតិ ក្នុងបរិបទដែលសភាកម្ពុជាបានធ្វើសមាហរណ- កម្មទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាជា ច្រើនក្នុងតំបន់ និងសកលលោក និងជាពិសេស ស្របពេល ដែលសភាកម្ពុជាកំពុងដើរតួនាទីកាន់តែសកម្មក្នុងឆាកអន្តរ- ជាតិ។

ឯកឧត្តម **ជាន់ ខេន្ទ** បានសង្កត់ធ្ងន់ថា សិក្ខាសាលារយៈ-

ពេលមួយព្រឹកនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈ យន្តការ កិច្ចសហប្រតិបត្តិការអន្តរសភាក្នុងកម្រិតតំបន់ និង សកលលោក សភាអាចចូលរួមចំណែកយ៉ាងច្រើន និងជា សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងជួយ ពង្រឹងការបំពេញមុខងាររបស់សភាឱ្យបានកាន់តែសំខាន់ ថែមទៀត។ វេទិកានៃអង្គការអន្តរសភាក្នុងកម្រិតតំបន់ និង សកលលោក គឺជាទីកន្លែងដែលផ្តល់ឱកាសឱ្យសភា នៃ ប្រទេសនានា ពិភាក្សាផ្លាស់ប្តូរទស្សនៈ ចែករំលែកបទ- ពិសោធន៍ពីគ្នាទៅវិញទៅមក និងចូលរួមស្វែងរកដំណោះ- ស្រាយបញ្ហារួមនៅក្នុងតំបន់ និងសកលលោក ដែលអាច ជួយតម្រេចម្រង់ និងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ រដ្ឋាភិបាល និងអង្គការអន្តររដ្ឋាភិបាលលើបញ្ហាទាំងនោះ។ ក្នុងន័យនេះ យន្តការ កិច្ចសហប្រតិបត្តិការអន្តរសភា ក៏ អនុញ្ញាតឱ្យសភាបង្កើនភាពត្រឹមត្រូវ និងស្របច្បាប់នៃការ សម្រេចចិត្តរបស់រដ្ឋាភិបាល លើឆាកអន្តរជាតិផងដែរ។ ជាមួយគ្នានេះ អង្គការអន្តរសភាក្នុងកម្រិតតំបន់ និងសកល ក៏ផ្តល់ឱកាសដល់ការកសាងទំនុកចិត្ត និងការឈ្វេងយល់ គ្នាទៅវិញទៅមក ព្រមទាំងពង្រឹងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការក្នុងកម្រិតសមាជិកសភា ស្ថាប័ន និង ប្រទេស។ ជាក់ស្តែងនៅពេលដែលទំនាក់ទំនងរវាងរដ្ឋា- ភិបាលប្រទេសពីរជួបប្រទះបញ្ហា អង្គការអន្តរសភាគឺជា ទីកន្លែងនៃការប្រាស្រ័យឆ្លើយឆ្លងតាមរយៈស្ថាប័នសភា រវាងប្រទេសទាំងពីរ ដែលអាចជួយស្តារទំនាក់ទំនងឱ្យ វិលមកប្រក្រតីវិញ។ បន្ថែមពីលើនេះ យន្តការ កិច្ចសហ- ប្រតិបត្តិការអន្តរសភា អាចឱ្យសភាផ្លាស់ប្តូរទស្សនៈ បទ- ពិសោធន៍ និងការអនុវត្តក្នុងការអនុវត្តមុខងារសភាឱ្យ កាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀតផង។

(អត្ថបទ៖លោក ស្ទង់ បញ្ញា រូបភាព៖លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា

សភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០



គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត IPU

កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម **ឃុំ សែម** សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ នៅទីក្រុងដូហា ប្រទេសកាតា ដែលមានគណៈប្រតិភូសភាចូលរួមចំនួនប្រមាណ១៦០ប្រទេស ក្នុងនោះមានសមាជិកសភាចំនួន៨០០នាក់ និងប្រធានសភាចំនួន៤០នាក់។

ក្នុងអំឡុងពេលចូលរួមមហាសន្និបាតនេះ ឯកឧត្តម **ឃុំ សែម** ប្រធានគណៈប្រតិភូ បានថ្លែងសុន្ទរកថារយៈពេល៦នាទី និងសុន្ទរកថាសភាវ័យក្មេងរយៈពេល២នាទី ទៅកាន់អង្គមហាសន្និបាត ក្រោមប្រធានបទ «សភាជាវេទិកាពង្រឹងការអប់រំ ដើម្បីសន្តិភាព សន្តិសុខ និងនីតិវិធី» ។

គណៈប្រតិភូ បានចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ ក៏ចូលរួមអាស៊ានបូកប៊ី ក្រុមសម្របសម្រួលសភាតំបន់អាស៊ី ក្រុមភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក វេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេង ក្រុមប្រឹក្សាភិបាលសហភាពអន្តរសភា គណៈកម្មាធិការអចិន្ត្រៃយ៍នានា និងសមាគមអគ្គលេខាធិការសភាពិភពលោក។ ក្នុងឱកាសនោះ គណៈប្រតិភូបានលើកពីវឌ្ឍនភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌសមាហរណកម្មតំបន់ និងអន្តរជាតិ។

ចំណុចពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០នេះ គឺមានអត្ថ-

ន័យជាប្រវត្តិសាស្ត្រ ពោលគឺ គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភានៃសហភាពអន្តរសភា មិនមានចេញសេចក្តីសម្រេចចិត្តអំពី ករណីសិទ្ធិមនុស្សរបស់សភាកម្ពុជាឡើយ។

ផ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ម៉ាទីន ដូងហ្គុន** អគ្គលេខាធិការសហភាពអន្តរសភា ដើម្បីផ្តល់ព័ត៌មានអំពីវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យ សេរីភាពប្រកបដោយសេរីភាព និងសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបន្តប្តេជ្ញាចិត្តអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីភាពប្រកបដោយសេរីភាព ការគោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការការពារឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងអព្យាក្រឹតភាព។

ក្រៅពីការចូលរួមក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០នេះ គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងគណៈប្រតិភូសភាជប៉ុន ចិន ឥណ្ឌា និងអ៊ីរ៉ង់ ព្រមទាំងបានជួបក្រៅផ្លូវការជាមួយនឹងគណៈប្រតិភូសភានានាជាច្រើន មានជាអាទិ៍៖ អ៊ីតាលី អង់គ្លេស ម៉ិចស៊ិក ថៃ វៀតណាម ឡាវ ប៉ាគីស្ថាន ឥណ្ឌូ-ណេស៊ី កាតា អាហ្វ្រិកកណ្តាល អេក្វាដ័រ សាយប្រ៊ីស តួកគី ហ្គាណា ស៊ុយអែត ប៉េរូ ឈីលី និងកូរ៉េខាងត្បូង ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរសភា និងបានចលនាសភាជាមិត្ត ឱ្យគាំទ្របេក្ខភាពសភាកម្ពុជានៅក្នុងគណៈកម្មាធិការប្រតិបត្តិសហភាពអន្តរសភា ក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ នាខែតុលា ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងប៉េលក្រាដ ប្រទេសស៊ែប៊ី។

(អត្ថបទ៖លោក ទេព មករា)



គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ម៉ាទីន ដូងហ្គុន

សកម្មភាពគណៈកម្មការទី១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា



✽ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបសកម្មភាពរបស់គណៈកម្មការទី១ព្រឹទ្ធសភាប្រចាំខែមេសា នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ងា ខេន្ទ័** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភាសហព័ន្ធរ៉ាឡូនី-ព្រុចសែល ដើម្បីពិនិត្យ និងពិភាក្សាអំពីការត្រៀមទទួលបានគណៈប្រតិភូសភាសហព័ន្ធរ៉ាឡូនី-ព្រុចសែល ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



✽ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សា

លើ ទី១-ពិនិត្យរបាយការណ៍គណៈកម្មការតាមវិស័យ នៅចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ ទី២-បូកសរុបរបាយការណ៍សកម្មភាពគណៈកម្មការប្រចាំត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តបន្ត ទី៣-បិទបញ្ជីបេឡាគណៈកម្មការប្រចាំត្រីមាសទី១ និងទី៤-បញ្ហាផ្សេងៗនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បាន៖



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាប្រើភាសាបារាំង (APF) ដើម្បីពិនិត្យពិភាក្សាលើ៖ ទី១-ពិនិត្យសកម្មភាព APF និងទី២-កំណត់គោលការណ៍ក្នុងការធ្វើសកម្មភាព និងលើកទិសដៅការងារបន្ត នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧រដ្ឋសភា ចូលជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០១៩របស់គណៈកម្មការ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាលើ៖ ទី១-ពិនិត្យឆ្លងរបាយការណ៍តាមវិស័យរបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ទី២-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត ទី៣-ទូទាត់ចំណូល-ចំណាយរបស់គណៈកម្មការប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទី៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បាន៖



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាការងារត្រៀមចុះសវនាការជាមួយបណ្តាក្រសួងពាក់ព័ន្ធ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តម **សាវ៉ាត់ ខាន់** រដ្ឋលេខាធិការក្រសួង ចូលជួបពិភាក្សាការងារស្តីពី ស្ថានភាពបច្ចុប្បន្ននៃការប្រែក្លាយផ្នែកឌីជីថល និងគោលនយោបាយនៅកម្ពុជា ព្រមទាំងសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែម ម៉ីននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែមេសា និងលើកទិសដៅការងារបន្តនៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន២ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន២ករណី កំពុងពិនិត្យសិក្សាចំនួន២ករណី និងបានទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពាក្យបណ្តឹងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកព្រឹទ្ធសភាដើម្បីជ្រាបចំនួន១២ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភា បំពេញការងារនៅតាមភូមិភាគទាំង១៨

✽ នាថ្ងៃទី១៣ ទី១៤ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម **ឃុំ ឈែង** ប្រធានគណៈកម្មការ- ទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក- ចិត្របុរី ខេត្តក្រចេះ។

✽ ឯកឧត្តម **ជា ខេង** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាខណ្ឌ ថ្នាក់- ដឹកនាំខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌទួលគោកស្តីពី ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតក្រុមប្រឹ- ក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅសាលា ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩។

- គោរពវិញ្ញាណក្ខន្ធសពលោក **ទូច ឆី** មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្នែកព្រហ្មទណ្ឌសង្កាត់ផ្សារដើមគរ ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយ រោគាពាធ នៅវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។



- ចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត ដល់ព្រះសង្ឃចំនួន៥៩អង្គ ដើម្បីអបអរសាទរទទួលទេវតា ឆ្នាំថ្មី និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន នៅ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នា ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការ- ទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យ និងជំរុញការងារស្ថាបនាអាងចម្រោះទឹកស្អាត

ថ្មីសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែមីនា និង ថ្ងៃទី៥ ទី៦ ទី៩ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

- ដឹកនាំក្រុមអ្នកជំនាញបច្ចេកទេសចុះពិនិត្យ និងជំរុញ ការងារសាងសង់ផ្លូវ ហ៊ុន សែន កែវផុស ដោយចាក់កៅស៊ូ DBST ប្រវែង១៦គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដល់ ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

- ចុះពិនិត្យមើលក្រុមការងារប្រមូលសំអាតសំរាមតាម ឆ្នេរសមុទ្រ ដើម្បីចូលរួមថែរក្សាការពារបរិស្ថានស្អាតជាមួយ រាជរដ្ឋាភិបាល នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅឃុំកែវ- ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

- ចូលរួមដំណើរជាមួយឯកឧត្តម **ជា សុផាវ៉ា** ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យមើលការងារស្ថាប័នប្រឡាយបញ្ជាសទឹក សំអុយ និងដាំដើមឈើនាងនួននៅក្រុងព្រះសីហនុ ខេត្ត- ព្រះសីហនុ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីសង្ក្រាន្តវត្តបុទ្ធិ រតនារាម កែវផុស ជាមួយ នឹងកម្មករ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ ម៉ុង ឬឡី កែវផុស នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះ- សីហនុ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋ ដែល បម្រើការងារ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ា **ម៉ុង ឬឡី** នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្ត- កំពង់ស្ពឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីអុជធ្នូបបន់ស្រន់ប្លង់ស្នងសុំម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាជាមួយនឹងប្រជាពលរដ្ឋដើម្បីជួយ ថែរក្សាពួកគាត់ទាំងអស់គ្នា នៅភូមិចំបក់ ឃុំវល្លិស ស្រុក- សំរោងទង ខេត្តកំពង់ស្ពឺនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

- ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ

ព្រមទាំងចុះពិនិត្យ និងជំរុញការងារស្ថាបនាផ្លូវបេតុងទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង៤ម៉ែត្រ ប្រឡាយរំដោះទឹក សងខាង២ម៉ែត្រ សរុបទាំងអស់១២ម៉ែត្រ ប្រវែងប្រមាណ ជា២.០០០ម៉ែត្រ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ និងថ្ងៃទី៤ ទី១៣ ទី១៤ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យា- បាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩។

-ចុះពិនិត្យមើលការងារសាងសង់អាងចម្រោះទឹកស្អាត ចម្ការកៅស៊ូ ដូងប្រេង ស្វាយ សាវម៉ាវ ម្រេច និងដំណាំជា ច្រើនប្រភេទទៀត ដែលត្រូវកាប់គាស់ចេញសរុបចំនួន ៣៧.៩២០ដើម ព្រមទាំងផ្ទៃដីមួយចំនួនធំបន្ថែមទៀត ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងគម្រោងធ្វើផ្លូវ ហាយវេល្បឿនលឿនក្នុងរយៈពេល៤៨ខែខាងមុខនេះ នៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

-ចុះពិនិត្យអគារការិយាល័យធ្វើការខេត្តព្រះសីហនុ នា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

-ដឹកនាំក្រុមអ្នកបច្ចេកទេសចុះពិនិត្យមើលក្រុមការងារ គ្រឿងចក្រដឹកស្ពានស្រះនិងស្ពានទំនប់ទឹកតាកែង ដែលមាន ទំហំ២១.០០០ម៉ែត្រការ៉េ ដែលអាចស្តុកទឹកប្រមាណជា ២០០.០០០ម៉ែត្រគូប ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជា រមនីយដ្ឋានកសិទេសចរណ៍ នៅឃុំតានៃ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលការងារសាងសង់ប្រព័ន្ធដីវសុវត្ថិភាពការងារ ដឹកស្ពានទំនប់ទឹក ការងារពង្រីកបន្ថែមរោងចក្រផលិតចំណី សត្វ និងពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក នៅឃុំកែវផុស ស្រុក- ស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩។

-នាំយកសត្វសំពោចអាញីចិញ្ចឹមថែរក្សាការពាររួម ចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិរក្សសត្វកម្រ ជិតផុតពូជមួយនេះ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត-

កំពង់ស្ពឺ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

✽លោកជំទាវ **ឌី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខ ទុក្ខ៖

-បងប្អូនប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

-បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងអញ្ជើញ ចុះពិនិត្យស្រះទឹកចំនួន៤កន្លែង នៅក្នុងឃុំជ្រៃលាស់រួម មាន៖ ទី១ស្រះទឹកពពែក្រោម ស្ថិតនៅភូមិពពែ ទី២ស្រះ- ទឹកអង្គស្នែង ស្ថិតនៅភូមិស្នែង ទី៣ស្រះទឹកត្រពាំងពោធិ៍ ស្ថិតនៅភូមិត្រពាំងរបង និងទី៤ស្រះទឹកឈូកធំ ស្ថិតនៅ ភូមិទួលព្រិច ស្រុកពញាឮខេត្តកណ្តាល នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

-បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមទាំងនាំយកទេយ្យវត្ថុ និងបង្គុយទៅប្រគេនសម្តេចព្រះឧត្តមបញ្ញា **ដួង ផល** ព្រះចៅអធិការវត្តព្រែកប្រាំង នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** ប្រធានគណៈកម្មការ- ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងមន្ត្រីអប់រំខណ្ឌ នៅ សាលាខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៥ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

-ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅវត្តបឹងកែក (ខេត្តព្រៃវែង) វត្តអង្គ្រន (ខេត្តតាកែវ) និងនៅវត្តលង្កា (រាជ- ធានីភ្នំពេញ) នាថ្ងៃទី១៣ ទី១៤ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី



២៣ ខែមេសា ឆ្នាំ២០១៩។

✽លោកជំទាវ **ហាន សំអេន** ប្រធានគណៈកម្មការ-
ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលការងារជាមួយនឹងសមាជិកក្រុម
ប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាល ថ្នាក់ដឹកនាំភូមិ និងតំណាង
ក្រុមប្រជាពលរដ្ឋភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទី៣ ភូមិឈើ-
ទាល និងភូមិគោករកា ឃុំព្រៃទី៣ ស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងាររបស់
ឃុំ បញ្ហាប្រឈម សំណូមពរ និងតម្រូវការជាចាំបាច់នានា
របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ
២០១៩។



-ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរឃុំចំនួន៣
ក្នុងស្រុកមេសាង ខេត្តព្រៃវែង និងឃុំចំនួន៣ ក្នុងស្រុក
រមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី៩ និងទី១០ ខែមេសា
ឆ្នាំ២០១៩ ។

✽នាថ្ងៃទី១២-១៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម
គង់ សារន ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញ

ចូលរួមជាគណៈអធិបតីក្នុងសង្គ្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ
នៅខេត្តពោធិ៍សាត់។

✽នាថ្ងៃទី១២-១៣ និងថ្ងៃទី២០-២១ ខែមេសា ឆ្នាំ
២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការ-
ទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និង
ពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរសុខទុក្ខ
ប្រជាពលរដ្ឋនៅស្រុកត្រាំកក់ ក្នុងខេត្តតាកែវ និងខេត្តកំពត។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការ-
ទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
និងលើកទិសដៅការងារបន្ត នៅខេត្តព្រៃវែង នាថ្ងៃទី២៣
ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងប្រជុំក្រុមការងារកម្មករ ពលករចំណាកស្រុក
ប្រចាំខេត្តព្រៃវែង នៅខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមីនា
ឆ្នាំ២០១៩។

-ចូលរួមប្រជុំក្រុមការងារស្រុកពាមជរ ខេត្តព្រៃវែង ដើម្បី
បូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារ
បន្ត នៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការ-
ទី២ និងឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសង្គ្រាន្តខេត្តព្រៃវែង
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស
ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្ត-
ព្រៃវែង នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រា-
ចារ្យបណ្ឌិត **ចាន់ នារ៉េត** អនុប្រធានគណៈកម្មការទី៣
ឯកឧត្តម **ម៉ុល លឹម** អនុប្រធានគណៈកម្មការទី៤ ឯកឧត្តម
ណាំ ឡុំ លេខាធិការគណៈកម្មការទី១ និងឯកឧត្តម **អ៊ុក
គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមជាភិក្ខុយសក្នុងពិធីសំណេះសំណាលជាមួយនឹង
និវត្តជនជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធ-
ជនជាជនពិការ ក្នុងក្រុងបាត់ដំបង និងមន្ត្រីនគរបាលចូល
និវត្តន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមអធិ-
បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧប-
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង។

✧ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្ត ការងារប្រចាំខែមីនា និងទិសដៅភារកិច្ចការងារប្រចាំខែ មេសា ឆ្នាំ២០១៩ នៅខេត្តកោះកុង នាថ្ងៃទី២៦-២៧ ខែ មីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកង- ទ័ពឈរជើងនៅទិសយោធាភូមិភាគទី៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅខេត្តកោះកុង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ។

-ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួស ក្រហមបំបែកផ្លូវជាតិលេខ៤៨ ត្រង់ចំណុចPK85 ក្រោម អធិបតីភាពសម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋ- មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឃុំត្រពាំងរូង ស្រុកកោះ- កុង ខេត្តកោះកុង នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ “កោះកុងសង្គ្រាន្ត” ចូលឆ្នាំថ្មីប្រពៃណីជាតិ នៅខេត្តកោះកុង នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩។

✧ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ- ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែជាមួយនឹងក្រុមប្រឹក្សា សង្កាត់ទឹកល្អក់ទី២ និងទិសដៅជាអាទិភាពសម្រាប់ខែ មេសា ដោយផ្ដោតលើការខិតខំការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងផែនការសន្សំថវិកាប្តូរអំពូលភ្លើង LED កម្លាំង១៥០វ៉ាត់ សម្រេចបាន១៩ អំពូល នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យ- មង្គល វិបុលសុខ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅសាលា

រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារខែមីនា និង លើកទិសដៅសម្រាប់ខែមេសា ព្រមទាំងការងារជាអាទិភាព គឺ ដោះស្រាយបញ្ហាអគ្គិសនី និងសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី និងអញ្ជើញ ជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូន ប្រជាពលរដ្ឋ ចំនួន៣៣៩គ្រួសារ នៅសហគមន៍បុរីរឹងរឿង រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។



-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ក្នុងពិធីសូត្រមន្តចម្រើនពរជ័យនៅមជ្ឈមណ្ឌលសាមគ្គី អភិវឌ្ឍន៍ សហគមន៍ នៅខណ្ឌពោធិ៍សែនជ័យ រាជធានី- ភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។



-ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **ម៉ោង ភូសល** អតីតសមាជិករដ្ឋសភា នៅសង្កាត់តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

-ប្រគេនចង្ហាន់ និងសម្ភារៈចតុបថ្វីយ ប្រគេនសម្តេច សង្ឃ **ណាយ ប្រឹក** ក្នុងវត្តចន្ទបូរីវង្ស នៅក្នុងសង្កាត់ព្រែក-

ញៅ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំនិស្សិតមហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យស្វាយរៀង ចុះកម្មសិក្សា ព្រមទាំងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ នៅអគ្គនាយកដ្ឋានកៅស៊ូ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពលោក **អំ សុខ** ជាសមាជិកក្រុមប្រឹក្សាឃុំជាំសង្កែ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពលោក **ហែម សុខហេង** សមាជិកក្រុមប្រឹក្សាឃុំជើងរាស់ នៅឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បាននាំយកឧបករណ៍បំពង់សម្លេងថ្មី១ឈុត រួមមានធុងបាស់៤ គ្រាប់ ជើងទម្រមិចសំរមួយ ផ្លែមេត្រូ និងដងបួនគ្រាប់រួមទាំងសម្ភារៈចាំបាច់មួយចំនួនទៀត ប្រគល់ជូនអាជ្ញាធរស្រុកកោះអណ្តែត ខេត្តតាកែវ។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងវេទិកាសាធារណៈ នៅភូមិព្រែក តាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍ និងមេភូមិទាំង១០ភូមិ នៃឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាលស្តីពី ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ប្រារព្ធពិធីបុណ្យ



ចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងក្រុមប្រឹក្សាឃុំខ្នារសណ្តាយ ព្រមទាំងឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន រួមមានវិទ្យុទាក់ទងចំនួន១០គ្រឿង ព្រមទាំងឯកសណ្ឋានប្រជាការពារចំនួន១៥កំប្លោងដល់មេឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងនិវត្តជន និងយោធិនពិការ នៅស្រុកសំឡូត ស្រុកភ្នំព្រឹក ស្រុកសង្កែ ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសំពៅលូន ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី៣០ និងទី៣១ ខែមីនា និងថ្ងៃទី៥ ទី៩ និងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសមាគមគ្រឹះបរិស័ទចំនួន២.០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ជុំ វង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីមិទ្ធិញ្ញាអបអរសាទរឧបអនុស្សាវរីយ៍លើក ទី៣៥ឆ្នាំ ថ្ងៃបង្កើតយោធិភូមិភាគទី៣ (៩ មេសា ១៩៨៤- ៩ មេសា ២០១៩) ក្រោមអធិបតីភាពសម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅបញ្ជាការដ្ឋានយោធិភូមិភាគទី៣ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសូត្រមន្ត និងពិធីជប់លៀងអបអរសាទរ សង្គ្រាន្តឆ្នាំថ្មី នៅបរិវេណសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ អំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ កន្ត្រាក់ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧប- នាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៩។



-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **សយ សុភាព** គ្រូបង្រៀន និងត្រូវជាប្តីរបស់អ្នកស្រីស្មៀន ឃុំកូប នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច និង ទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅខេត្ត- បន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្ម-

ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិពោធិឥន្ទ១ និងភូមិកោងកាង១ ព្រមទាំងបាននាំ យកកញ្ចប់អាហារបរិភោគ និងថវិកាមួយចំនួនចែកជូន គ្រួសារក្រីក្រ ជនចាស់ជរា និងអ្នកមានជំងឺនៅតាមផ្ទះ នៅ ឃុំកោងកាង ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែ មេសា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំកោងកាង ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់អំពីការ អនុវត្តន៍តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់ សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅឃុំកោងកាង ស្រុកពញាឮក្រែក ឃុំទ្រា ស្រុកត្រចៀក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **គឹម ងា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ- ណីជាតិ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅខេត្ត ស្វាយរៀង នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

-ជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ចែករំលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ និងសមាជិក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អំពី ការងារភូមិ ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ នៅឃុំស្វាយជ្រំ ឃុំព្រៃទទឹង និងឃុំព្រៃឃ្នេស ស្រុកស្វាយ- ជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល សួរសុខទុក្ខជាមួយនឹងប្រជា- ពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន១០គ្រួសារ នៅភូមិអង្គញ់ ភូមិត្រពាំងធំ និងភូមិឈើទាល ក្នុងឃុំដូង

ស្រុកមាសបៃតង ខេត្តស្វាយរៀង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាជនអំពី បញ្ហា ទឹកសម្រាប់ការបង្កបង្កើនផល នៅឃុំបន្ទាយក្រាំង ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តទួលតា- ព្រហ្ម ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅឃុំបាសាក់ ស្រុកស្វាយ- ជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ជឹម ផន** លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ នៅខេត្តព្រៃវែង នា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងប្រធានភូមិ ក្រុម ប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាល ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព ការងារ បញ្ហាប្រឈម សំណូមពរ តម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ នៅឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល នៅ ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា និងថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៩។

-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំជ្រៃធំ នៅ ស្រុកមាសបៃតង ខេត្តស្វាយរៀង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងព្រឹត្តិការណ៍សង្គ្រាន្ត ចូលឆ្នាំថ្មីប្រពៃណីជាតិ នៅខេត្តព្រៃវែង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការ- ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមជាគណៈអធិបតីក្នុងពិធីបើក “សង្គ្រាន្តអូររាំងឌី” នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឌី ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសាអាហារសាមគ្គី ជាមួយនឹងក្រុម ប្រឹក្សាឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋនៃឃុំទួលស្នួល ក្នុង ឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឃុំ ទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសាអាហារសាមគ្គី ជាមួយនឹងកងរាជ- អាវុធហត្ថលេខាប្រចាំក្រុងស្ទឹងសែន ក្នុងឱកាសអបអរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចុះពិនិត្យការសាងសង់ផ្លូវ ជួសជុលអាគារសិក្សាវិទ្យាល័យ ហេងសំរិន និងធ្វើពិធីប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាក្រុងស្រុក គណៈអភិបាលស្រុកកោះ- សុទិន សម្រាប់ប្រើប្រាស់ ព្រមទាំងបាននាំនូវអំណោយ និងវត្ថុអនុស្សាវរីយ៍ ជូនតាជី យាយជី លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាក្រុងស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នៅខេត្តកំពង់ចាម។

✽ឯកឧត្តម **ផុន ចន់** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងយោធាវារៈ ២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា **ឡៅ បាញ់** ឧប- នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅខេត្ត- កោះកុង នាថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០១៩ ។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំង ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅ

ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង នាថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្ត-ព្រះវិហារ ស្តីពីសកម្មភាពអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកនៅសាលាប្រជុំសាលាខេត្តព្រះវិហារ។

✽ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះពិនិត្យការសាងសង់អាគារសាលាបឋមសិក្សាកណ្តាលកោះត្រុង ចំនួន១ខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមីនា និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារថ្នាក់ដឹកនាំខេត្តកំពង់ចាម ត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ក្រោមអធិបតីភាពឯកឧត្តម **យ៉ឹម តែនី** ឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងកម្មវិធីសូត្រមន្តឆ្លងអាគារសិក្សាចំនួន១ខ្នង មាន៤បន្ទប់ នៅវិទ្យាល័យជីហៃ ក្រោមការជួយឧបត្ថម្ភថវិកាជូនដល់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋចំនួន១២០នាក់ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៩ ខែមីនា និងថ្ងៃទី៤ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត។

✽ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រជាព្រះសព្វព្រះសុមង្គលសិលាចារ្យ-បណ្ឌិត **ពេជ្រ សន** អតីតព្រះមេគុណខេត្តសៀមរាប នៅ

ខេត្តសៀមរាប។

✽ឯកឧត្តម **មួន ម៉ឺន** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បាន៖



-អនុញ្ញាតឱ្យគណៈប្រតិភូស្រុកដាក់កីនៃប្រទេសវៀតណាម ចូលជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅគោរដ្ឋាន ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

-អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត នៅក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តសែនសិរី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ញ៉ួល** អនុប្រធានទី២រដ្ឋសភា នៅវត្តសែនសិរី ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកងកម្លាំងទាំង៣ លោកមេឃុំទាំង១១ឃុំ និងបញ្ហាការពារភូមិទាំង៩៧ភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៩ របស់សាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖



-ចុះពិនិត្យការសាងសង់អគារសិក្សាកម្ពស់៣ជាន់ ស្មើ ១៨បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៅវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។



-ចុះសួរសុខទុក្ខលោកស្រី **គឹម លី** មេឃុំតាតោក ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ព្រមទាំងជួបសំណេះសំណាលជាមួយនឹងកងកម្លាំងឈរជើងជួរមុខ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

-ចុះពិនិត្យការសាងសង់ព្រះវិហារ វត្តបព៌តរនាម ហៅវត្តតាសាញចាស់ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុស្សាវរីយ៍មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ ស្រុកសំឡូត ប្រចាំឆ្នាំ២០១៩ នៅវត្តតាសាញថ្មី ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្នាំ

២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

-ចុះពិនិត្យទីតាំងសាងសង់អាងហែលទឹកនៅសាលាវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងសមាគមអតីតយុទ្ធជនកម្ពុជា ជាជនពិការខេត្តបាត់ដំបង ចំនួន៧៣៣នាក់ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ “សង្គ្រាន្តបាត់ដំបង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាអនុវិទ្យាល័យអង្គស្នួលាំង នៅឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យអភិសេកឆ្លងសមិទ្ធផលរូបសំណាកតាកែវ យាយកែវ រូបសំណាកផ្កាឈូក នៅភូមិថ្មល់បែក សង្កាត់កាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីដាក់បាតប្រធានព្រះសង្ឃ ដើម្បីជាកិច្ចបង្កើយបុណ្យអភិសេកឆ្លងរូបសំណាកតាកែវ យាយកែវ រូបសំណាកផ្កាឈូក នៅភូមិថ្មល់បែក សង្កាត់កាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គសិរីម៉ាលី ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មិន ឈិន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្ត-

តាកែវ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារៈមួយចំនួនជូនដល់គ្រួសារក្រីក្រចំនួន១០គ្រួសារនៅឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមពិធីប្រជុំផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំខ្មែរ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបើក និងបិទសង្គ្រាន្តក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

-នាំយកថវិកា និងអំណោយជូនសពយុវជន **សៀង ឌីវ៉ា** ដែលត្រូវរន្ទះបាញ់ នៅភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

-នាំយកអំណោយសម្ភារៈនិងថវិកាជូនដល់អ្នកជំងឺចំនួន ២០០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

-នាំយកស័ង្កសីចំនួន៤០០សន្លឹក ជូនដល់ប្រជាពលរដ្ឋរងគ្រោះដួលរលំផ្ទះដោយសារខ្យល់កន្ត្រាក់ នៅភូមិតាដូល ឃុំផ្តាំ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ទី៥ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម **សាយ ហុន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខេត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ **ហេង ភិន** មានជន្មាយុ៩៣ឆ្នាំ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ឆ្នាំ២០១៩ និងសង្គ្រាន្តខេត្តកែប នៅសួនកំសាន្តមុខសាលាខេត្តកែប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពលោក **កុល សុខុម** នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃធំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិដំណាក់ចង្ហើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី១១ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ក្រុមប្រឹក្សាឃុំទូទាំងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ស្រុកសន្ទាយស្រី ខេត្តសៀមរាប។

✽នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **សួន លន់** សមាជិក និងលោកជំទាវ **ឯក ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា **ឡៅ ចាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅជិតព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប។

សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៨រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីអបអរសាទរគម្រប់១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការសហប្រជាជាតិខាងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។



✽ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៩រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីបុណ្យសម្តោចឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវគ្គសិលាវង្សី (ហៅវគ្គត្រពាំងថ្ងៃ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នៅភូមិត្រពាំងថ្ងៃ ឃុំកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។



✽ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងពិធីសម្តោចឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា

នៅវគ្គសិវិសិក្ខាភាម ហៅវគ្គតាអាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។



✽ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ជាន់ ជេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភាសហព័ន្ធវ៉ានូនី-ព្រុចសែល បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាសហព័ន្ធវ៉ានូនី-ព្រុចសែល ដឹកនាំដោយឯកឧត្តម **ហ្វីលីព គូរ៉ាន់** (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ានូនី-ព្រុចសែល មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

✽ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ ឯកឧត្តម **នាយ ចន្ទនា** លេខាធិការគណៈកម្មការទី៥ ឯកឧត្តម **ប្រាង់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម៤.០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ The

Great Duke Phnom Penh ។

✽ឯកឧត្តមបណ្ឌិត **ម៉ុច ឫទ្ធី** ប្រធានគណៈកម្មការ
ទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តងវេទិការវាងរាជរដ្ឋាភិបាល និង
ផ្នែកឯកជនលើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃ
ទី២៩ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធអគារថ្មីរបស់ធនាគារ UCB
ព្រមទាំងសំណេះសំណាលជាមួយបុគ្គលិកធនាគារ នៅ
ធនាគារUCB រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ
២០១៩។

-ចូលរួមជាភិក្ខុយសក្តងពិធីប្រគល់សញ្ញាបត្រ ជូនដល់
និស្សិតអធិការអប់រំជំនាន់ទី៣ និស្សិតឯកទេសវិជ្ជាជីវៈ
នាយកសាលាមធ្យមសិក្សាទុតិយភូមិជំនាន់ទី១ និស្សិត
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៥ គ្រូ
បង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៣ គ្រូបង្រៀន
កម្រិតមូលដ្ឋានតាមប្រព័ន្ធនឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ
ជំនាន់ទី២ និងគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសបារាំង-
ខ្មែរជំនាន់ទី១៩ នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព
ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន
សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យា-
ស្ថានជាតិអប់រំ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

-ចូលរួមជាភិក្ខុយសក្តងពិធីប្រគល់សញ្ញាបត្រដល់
និស្សិត នៃវិទ្យាស្ថានវណ្ណជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ-
ព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១ ខែមេសា ឆ្នាំ
២០១៩។

-ចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធដាក់ឱ្យដំណើរការ

ឡើងវិញនូវស្ថានមិត្តភាពកម្ពុជា-ជប៉ុន (ស្ថានប្រោយចង្វារ
ទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់ ក្រោមអធិបតី-
ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន
សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក
ហ៊ីដេហ៊ីសា ហ៊ុរីណូឈិ (Hidehisa Horinouchi) នៅ
ស្ថានប្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា
ឆ្នាំ២០១៩។

-ចូលរួមជាភិក្ខុយសក្តងពិធីប្រគល់សញ្ញាបត្រជូនដល់
និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតី-
ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន
សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ
មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានី
ភ្នំពេញ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។



✽ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណា-
នុប្បទាន និងចម្រើនព្រះជន្មឯកឧត្តមបណ្ឌិតរដ្ឋ **ជាម
ឃៀង** ប្រធានគណៈកម្មការទី២រដ្ឋសភា នៅស្រុកពាមរក៍
ខេត្តព្រៃវែង នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **សុខ
ឥសាន** ប្រធាន ឯកឧត្តម **ម៉ុល ឈឹម** អនុប្រធានគណៈ-
កម្មការទី៤ និងឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈ-
កម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុម
សភាជាតិកម្ពុជា APF ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត
ម៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា APF ដើម្បី

ស្តាប់បទបង្ហាញសង្ខេបអំពី APF បច្ចុប្បន្នភាពការងារក្រុមសភាជាតិកម្ពុជា APF និងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

✽នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសូត្រមន្ត និងពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

✽នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារបរិស្ថាន “អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិ” នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

✽នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ លោកជំទាវ **មុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ “ព្រះស្រីល្បីសាន-វ៉ាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

✽នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានឧបត្ថម្ភ



កងចំនួន១០គ្រឿងដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

✽នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ការចាក់បេតុងតភ្ជាប់មុខតំណស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



✽នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន និងឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសាកល និងកម្ពុជា” នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

✽នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ និងឯកឧត្តម **លី សារី** សមាជិក

គណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាតិកិច្ច-
យសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹក
ស្អាតនៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិអូរតូច សង្កាត់
អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

✽ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ហេង
មូរ៉ា** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមជូនពរសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅភូមិត្រីសម្តេច ស្ថិតក្នុង
ខណ្ឌចំការមន រាជធានីភ្នំពេញ។

✽ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមជាតិកិច្ចយសក្នុងពិធីបុណ្យកតញ្ញកតវេទីតាធម៌ ចម្រើន
ព្រះជន្មស្រោចសុគន្ធវារី ជូនចំពោះអ្នកម្តាយលោកជំទាវ
ឧកញ៉ាបណ្ឌិត **កែវ ម៉ាលី** និងឧបាសិកា **កែវ វ៉ាន់ថន**
និងរាប់បាត្រជូនព្រះសង្ឃ១៤៥អង្គ នៅសង្កាត់និរោធ ខណ្ឌ
មានជ័យ រាជធានីភ្នំពេញ។

✽ លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈ-
កម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបិទវគ្គយល់ដឹងមូលដ្ឋានរបស់សាខា

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅវិទ្យាល័យប៊ុន
រ៉ានី ហ៊ុន សែនវត្តភ្នំ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា
ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសូត្រមន្ត ប្រសិទ្ធពរជ័យ សិរីសួស្តី
ជ័យមង្គល វិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជាតិ នៅស្នាក់ការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ
នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបិទវគ្គយល់ដឹងមូលដ្ឋានរបស់សាខា
កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅវិទ្យាល័យទឹក-
ល្អក់ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបិទវគ្គយល់ដឹងមូលដ្ឋានរបស់សាខា
កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅវិទ្យាល័យយុគនូវ
រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

✽ នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់
លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះ-
រាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **សាយ
សំរោល** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារអេមប្រេស
អង្គរ (Empress Angkor Hotel) ក្រុងសៀមរាប ខេត្ត
សៀមរាប។

បេសកកម្មក្រៅប្រទេស

✽ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍ
ប្រកបដោយចីរភាពរបស់សភាតំបន់អាស៊ី (APA) នៅ
ទីក្រុង NaryanMar នៃសហព័ន្ធរុស្ស៊ី។



សភាកម្ពុជាទទួលយកកម្មវិធីនានាពីវិទ្យាស្ថានសភាកម្ពុជា



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) អធិបតីក្នុងអង្គពិធី

នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា មានរៀបចំពិធីផ្ទេរសកម្មភាពនានាពីវិទ្យាស្ថានសភាកម្ពុជា ជូនសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគណៈអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម **ឡេង ម៉េងឡុង** អគ្គលេខាធិការរដ្ឋសភា និងលោក **គឹម យ៉ាត ដាវ៉ានី** នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភារដ្ឋសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា ។

នាឱកាសនោះ លោក **គឹម យ៉ាត ដាវ៉ានី** នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា បានបញ្ជាក់ថា ពិធីផ្ទេរសកម្មភាពនានាពីវិទ្យាស្ថានសភាកម្ពុជាជូនដល់សភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាលទ្ធផលសម្រេចបាន ដែលវិទ្យាស្ថានសភាកម្ពុជាបានកំណត់ និងស្របតាមគោលការណ៍ ជួយបណ្តុះបណ្តាលហ្វឹកហ្វឺនការងារ និងផ្ទេរជូនសភាវិញនូវ ៖ ១-ឯកសារបណ្តុះបណ្តាលផ្នែកស្រាវជ្រាវសភា និងការទូតសភា មានការបង្រៀនឯកសារទាក់ទងនឹងនីតិវិធីនៃការស្រាវជ្រាវ ឯកសារទាក់ទងនឹងនីតិវិធីត្រួតពិនិត្យ និងធានាគុណភាព នៃការស្រាវជ្រាវ។ ២-ការផ្ទេរការគ្រប់គ្រងប្រព័ន្ធទិន្នន័យច្បាប់ ទៅឱ្យសភាកម្ពុជា អាចកើតបាន ក៏ដោយសារតែវិទ្យាស្ថានបានទទួលការគាំទ្រ និងសេចក្តីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំសភា គណៈកម្មការសមាជិក សមាជិកា និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានសភា ក៏ដូចជាមានការសហការពីមន្ត្រី នៃសភាទាំងពីរផងដែរ។

លោក **គឹម យ៉ាត ដាវ៉ានី** បានបន្តថា ថ្វីត្បិតតែវិទ្យាស្ថានសភាកម្ពុជា បានសម្រេចនូវបេសកកម្មទី១ ប៉ុន្តែវិទ្យាស្ថាននៅតែអនុវត្តបេសកកម្មទី២របស់ខ្លួនគឺ ជំរុញឱ្យមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក រវាងសភា

ជាសមាជិក AIPA ជាមួយនឹងសភានៃបណ្តាប្រទេសដទៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសភាកម្ពុជា និងព្រឹទ្ធសភា ដែលជាដៃគូគាំទ្រមួយដ៏សំខាន់ និងចាំបាច់របស់សភាក្នុងការជួយពង្រឹងសមត្ថភាពធនធានមនុស្ស និងជួយលើកកម្ពស់ការអនុវត្តមុខងាររបស់សភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពជំនាញរបស់មន្ត្រីសភាកម្ពុជា ដោយទទួលបានការគាំទ្រជាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ចំនួនពីរដ៏សំខាន់គឺ ទីភ្នាក់ងារស៊ុយអែត ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិ (Sida) និងទីភ្នាក់ងារស្វីស ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (SDS)។

ឯកឧត្តម **អ៊ុំ សារីទ្ធ** បានបញ្ជាក់ថា មន្ត្រីដែលបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថានសភាកម្ពុជា ត្រូវបានដាក់បញ្ចូលទៅតាមនាយកដ្ឋានជំនាញ រួមមាន៖ នាយកដ្ឋាននានាដែលទទួលបន្ទុកផ្នែកស្រាវជ្រាវ ទាំងលើកិច្ចការជាតិអន្តរជាតិ និងច្បាប់។ ពួកគាត់ គឺជាធនធានខ្សែក្រាលដ៏សំខាន់របស់អគ្គលេខាធិការដ្ឋានសភា ក្នុងការផ្តល់សេវាស្រាវជ្រាវ ប្រកបដោយការវិភាគគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិជ្ជាជីវៈ ជូនគណៈកម្មការ ក៏ដូចជាសមាជិក សមាជិកាសភា មុនចូលរួមកិច្ចប្រជុំពិភាក្សា សិក្ខាសាលា និងការបំពេញបេសកកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានប្រកាសទទួលយកដោយក្តីសោមនស្សរីករាយនូវកម្មវិធីនានាពីវិទ្យាស្ថានសភាកម្ពុជា ដើម្បីយកជាផលប្រយោជន៍សម្រាប់ការងារអភិវឌ្ឍន៍ធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា សំដៅពង្រឹងការផ្តល់សេវាជូនគណៈកម្មការ ក៏ដូចជាសមាជិក សមាជិកាសភាឱ្យកាន់តែមានគុណភាព និងគ្រប់ជ្រុងជ្រោយ។

(អត្ថបទ៖ លោក គឹម សិទ្ធិ រូបភាព៖ លោក ស្តេង បញ្ញា)



ទិដ្ឋភាពក្នុងអង្គពិធី

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនមន្ត្រីរាជការ



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) អធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រោមគណៈអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម **ឡេង ម៉េងឡួង** អគ្គលេខាធិការរដ្ឋសភា និងលោក **គឹម យាតដារ៉ា** រដ្ឋមន្ត្រីនៃវិទ្យាស្ថានសភាកម្ពុជា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសភាកម្ពុជា និងសាស្ត្រាចារ្យទាំងអស់ដែលបានខិតខំបណ្តុះបណ្តាលមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតាំងពីឆ្នាំ២០១២មកម្ល៉េះ និងបន្តបណ្តុះបណ្តាលមន្ត្រីសភាបន្ថែមទៀត។ ការបណ្តុះបណ្តាលដែលគាំទ្រដោយវិទ្យាស្ថានសភាកម្ពុជា គឺមានតម្លៃណាស់សម្រាប់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ជាពិសេសការបង្កាត់បង្រៀនដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានសភាកម្ពុជា បានធ្វើឱ្យមន្ត្រីទទួលបាននូវជំនាញផ្សេងៗ និងសមត្ថភាពភាសាផងដែរ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានរឭកថា ចាប់តាំងពីការកើតព្រឹទ្ធសភាក្នុងឆ្នាំ១៩៩៩មកដល់ពេលនេះ គឺមានរយៈពេល២០ឆ្នាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន គឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រី ដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានសហការជាមួយដៃគូទាំងក្នុង និង

ក្រៅប្រទេស។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ មានមន្ត្រីចូលរួមក្នុងការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសសរុបជាង ១៥.០០០ នាក់ ចំពោះមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស គឺជាង៥០០នាក់។ នេះគឺជាធនធានដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខិតខំ និងអភិវឌ្ឍសមត្ថភាពតាំងពីការកើតរហូតមកដល់ពេលនេះ គឺចង់ឱ្យមន្ត្រីមានការអភិវឌ្ឍខ្លួនលើ៣ចំណុចគឺ ទី១-សមត្ថភាពចំណេះដឹងជំនាញ និងភាសា ទី២-កាលណាមានសមត្ថភាពចំណេះដឹងជំនាញ និងភាសានេះ នឹងធ្វើឱ្យមន្ត្រីចូលកាន់នៅក្នុងមុខតំណែងផ្សេងៗជាបន្តបន្ទាប់នៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងទី៣-មន្ត្រីអាចទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ជាមុនផងដែរ។

វិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលប្រគល់ជូនសិក្ខាកាមជាមន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភារួមមាន៖ វគ្គបណ្តុះបណ្តាលស្តីពី ការសរសេរបាយការណ៍វិភាគសម្រាប់វេទិកា ឬកិច្ចពិគ្រោះយោបល់សាធារណៈ ដែលមានសិក្ខាកាមចូលរួមចំនួន ២៨នាក់។ វគ្គហ្វឹកហ្វឺនសរសេរអត្ថបទស៊ីជម្រៅ និងអត្ថបទវិភាគ ដែលមានសិក្ខាកាមចូលរួមចំនួន ២១នាក់។ វគ្គហ្វឹកហ្វឺនការស្រាវជ្រាវសភា ដែលមានសិក្ខាកាមចូលរួមចំនួន ៧នាក់។ វគ្គបណ្តុះបណ្តាលការទូតសភា ដែលមានសិក្ខាកាមចូលរួមចំនួន ១២នាក់។ វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដែលមានសិក្ខាកាមចូលរួមចំនួន ៦៨នាក់។

(អត្ថបទ៖ លោក ស្ទឹង បញ្ញា រូបភាព៖ លោក គឹម សិទ្ធិ)



គណៈអធិបតី ចិត្តរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាម

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងខែមីនានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រឹង-

ប្រែប្រួលយកចិត្តទុកដាក់ ដើម្បីភាពជឿជាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា បំពេញមុខងាររបស់ខ្លួនបានល្អប្រសើរ តាមតម្រូវការចាំបាច់ ជាក់ស្តែងប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន។

ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០១៩ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងគុណភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ ឱ្យកាន់តែល្អជាលំដាប់ តាមរយៈការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបណ្តុះបណ្តាលឯកទេសការសិក្សាស្រាវជ្រាវបំពេញបន្ថែម ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាងគោលនយោបាយថ្មីៗ និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីព្រឹទ្ធសភាឈានឆ្ពោះទៅរកការគ្រប់គ្រង និងការរ៉ាប់រងសេវាបានគ្រប់មុខ។

(អត្ថបទ៖ លោក អ៊ុក ប៉ូនលីន រូបភាព៖ គង់ យ៉ារិន)



ទិដ្ឋភាពកិច្ចប្រជុំ

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១
និងលើកទិសដៅការងារបន្តឆ្នាំ២០១៩**



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានការិយាល័យឡើង។

បន្ទាប់ពីអគ្គនាយក នៃអគ្គនាយកដ្ឋានទាំងបី អគ្គាធិការបានឡើងអានរបាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលការងាររបស់អង្គភាពរៀងៗខ្លួន ព្រមទាំងមតិយោបល់របស់អង្គប្រជុំរួចមក ឯកឧត្តម **អ៊ុំ សារីទ្ធ** បានធ្វើការបូកសរុបលទ្ធផលការងារក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះថា គ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំពង្រឹងគុណភាពលើការផ្តល់សេវាទ្រទ្រង់របស់ខ្លួន ដើម្បីបំពេញមុខងារចម្បងរបស់ព្រឹទ្ធសភា ទទួលបានការឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ជាពិសេសការផ្តល់សេវាលើមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ដែលព្រឹទ្ធសភាកំពុងផ្តោតយកចិត្តទុកដាក់ជាអាទិភាព។ ក្រៅពីការបំពេញ និងការផ្តល់សេវាលើមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក៏កំពុងតែផ្តោតសំខាន់លើមុខងារចំនួន២ទៀត ដែលមិនអាចខ្វះបាន គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍស្ថាប័ន ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា និងដៃគូអភិវឌ្ឍសំខាន់ៗជាច្រើនទៀត។ ចំពោះការអភិវឌ្ឍស្ថាប័ន អគ្គលេខាធិការ-

ដ្ឋានកំពុងកសាងបន្ថែមនូវទីកន្លែងធ្វើការ សាលប្រជុំ ការបណ្តុះបណ្តាលមន្ត្រីលើជំនាញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការស្រាវជ្រាវ ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិនិងភាពជឿជាក់លើការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងការគិតគូរប្រើប្រាស់ធនធានមនុស្សលើមូលដ្ឋាននៃជំនាញ នៃការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកទេសព័ត៌មាន គឺជាបត់ថ្មីដ៏សំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ននាពេលអនាគត។ ជាមួយគ្នានេះការពង្រឹងពង្រីកស្មារតីទទួលខុសត្រូវលើការងារ ត្រូវដើរទន្ទឹមនឹងការខិតខំគោរពច្បាប់ និងវិន័យរបស់ស្ថាប័នឱ្យបានជាប់លាប់ និងហ្មត់ចត់។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានដាក់ចេញទិសដៅការងារបន្តក្នុងឆ្នាំ២០១៩នេះ រួមមាន៖

- ១-ការរួមគ្នាបម្រើសេវាលើមុខងារទាំង៥ របស់ព្រឹទ្ធសភា
- ២-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង
- ៣-ការគោរពវិន័យ ក្រមសីលធម៌ ការស្លៀកពាក់ឯកសណ្ឋានតាមច្បាប់កំណត់
- ៤-លើកកម្ពស់សមត្ថភាពមន្ត្រី បុគ្គលិក គុណភាពការងារ (ភាសាបរទេស ចំណេះជំនាញវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន)
- ៥-ពិនិត្យអំពី លាភការ ផលប្រយោជន៍ និងការផ្តល់មធ្យោបាយ ធនធាន ដល់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖លោក ធុន គឹមជី)



អ្នកចូលរួមកិច្ចប្រជុំ

**អង្គលេខាធិការព្រឹទ្ធសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាគមអង្គលេខាធិការសភា
នៅទីក្រុង Doha ប្រទេស Qatar**



ឯកឧត្តម អ៊ី សាវីទ្ធ (ស្តាំ) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអង្គលេខាធិការសភា

តបតាមការអញ្ជើញរបស់ឯកឧត្តម Philippe SCHWAB ប្រធានសមាគមអង្គលេខាធិការសភា ឯកឧត្តម **អ៊ី សាវីទ្ធ** អង្គលេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអង្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមប្រជុំសមាគមអង្គលេខាធិការសភា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Doha ប្រទេស Qatar ដែលមានអង្គលេខាធិការ អង្គលេខាធិការរងសភា ជាសមាជិកសមាគមចូលរួមចំនួន៩៧ប្រទេស។ កិច្ចប្រជុំនេះប្រព្រឹត្តទៅស្របពេលជាមួយនឹងមហាសន្និបាតលើកទី១៤០ របស់សហភាពអន្តរសភា។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ សមាគមអង្គលេខាធិការសភា បានសម្រេចបញ្ចូលសមាជិកថ្មីចំនួន១៥រូប និងបានបោះ-

ឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិចំនួន១រូប បំពេញកន្លែងទំនេរ គឺឯកឧត្តម MIKANA GIVI អង្គលេខាធិការសភា Georgia ។

អង្គប្រជុំបានលើកយកប្រធានបទសំខាន់មួយចំនួនមកធ្វើបទបង្ហាញ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រួមមាន៖ ១.បទបង្ហាញរបស់លោកជំទាវអង្គលេខាធិការរងសភាអូស្ត្រាលី ស្តីពី ការបោះឆ្នោតនៅឆ្នាំ២០១៩ ២.កិច្ចពិភាក្សាទូទៅ៖ សេវាកម្មផ្តល់ព័ត៌មាន និងឯកសារនៅក្នុងសភា (ករណីសិក្សាប្រៀបធៀប) ៣.បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងសភាជាន់ទាបរបស់ឥណ្ឌា៖ ការលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព ៤.បទបង្ហាញដោយប្រទេស Ukraine ស្តីពី វេទិកាប្រព័ន្ធខ្លីជីវចល សម្រាប់ការធ្វើអន្តរកម្មនៃប្រធានបទផ្នែកច្បាប់ និងគំនិតផ្តួចផ្តើមធ្វើច្បាប់ ៥.បទបង្ហាញដោយប្រទេស Germany ស្តីពី វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ និងការផ្លាស់ប្តូរកម្មវិធីសម្រាប់មន្ត្រីសភា ៦.បទបង្ហាញដោយប្រទេស Georgia ស្តីពី កិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្ថប្រយោជន៍ និងទស្សនវិស័យ ៧.បទបង្ហាញដោយប្រទេស Spain ស្តីពី ការគ្រប់គ្រងវិសាលភាពនៃរដ្ឋាភិបាលដោយព្រឹទ្ធសភា វត្តមានរបស់ប្រធានសភានៅក្នុងកិច្ចប្រជុំពេញអង្គ ៨.កិច្ចពិភាក្សាទូទៅស្តីពី មន្ត្រីសភា និងសមាជិកសភា៖ ការរំពឹង





ទុក និងការការពារ ៩.បទបង្ហាញរបស់អាហ្វ្រិកខាងត្បូង ស្តីពី ការត្រួតពិនិត្យលើដំណើរការអនុវត្តរបស់ស្ថាប័ន និង ការកែទម្រង់ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភា អាហ្វ្រិកខាងត្បូង ១០.កិច្ចពិភាក្សាទូទៅស្តីពី “តើយើងត្រូវ ធ្វើច្បាប់ឱ្យបានកាន់តែល្អប្រសើរ ដោយវិធីណា?” ១១.បទ បង្ហាញរបស់ប្រទេស Turkey “តួនាទីផ្តល់ព័ត៌មាន និង បច្ចេកវិទ្យា”។

ក្រៅពីនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បាន អញ្ជើញចូលរួមសន្និសីទរួមគ្នារវាងសហភាពអន្តរសភា និងសមាគមអគ្គលេខាធិការសភា ស្តីពី នវានុវត្តភាពសភា។ ក្នុងសន្និសីទបានលើកយកមកពិភាក្សាលើចំណុចពីរ៖ ១-គំរូល្អៗដែលកំពុងអនុវត្តក្នុងសភា ២-ការរៀបចំដំណើរ ការអនុវត្តសភាសម្រាប់អនាគត ក្នុងបរិបទនៃនវានុវត្តសភា ត្រូវដាក់ចេញនូវការអនុវត្តល្អៗ ឬសេវាកម្មថ្មីៗ ដែលអាច ចូលរួមចំណែកកែលម្អដំណើរការសភា ឬវប្បធម៌សភាពី សាធារណជន ដែលធានាឱ្យមានលទ្ធិប្រជាធិបតេយ្យ តម្លា- ភាព និងគណនេយ្យភាព។

ក្រៅពីចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ឯកឧត្តម **អ៊ូ សារីឌូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងដំណើរទស្សនកិច្ច និងឈ្វេងយល់សារមន្ទីរជាតិ ទស្សនកិច្ចមូលនិធិកាតា និងទស្សនាបណ្ណាល័យជាតិ។

ផ្លៀតក្នុងឱកាសនោះ ឯកឧត្តម **អ៊ូ សារីឌូ** អគ្គលេខា- ធិការព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង

លោកស្រី Norah Babic ប្រធាននាយកដ្ឋានលទ្ធិប្រជា- ធិបតេយ្យ នៃសហភាពអន្តរសភាអំពី ការវិវត្តថ្មីៗរបស់ វិទ្យាស្ថានសភាកម្ពុជា(PIC)។

តាមរយៈនៃការចូលរួមកិច្ចប្រជុំខាងលើ គណៈប្រតិភូ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលនូវបទពិសោធន៍ ថ្មីៗជាច្រើន លើការដឹកនាំគ្រប់គ្រងផ្នែករដ្ឋបាលបច្ចេកទេស លើវិស័យអភិវឌ្ឍបច្ចេកវិទ្យា ការធ្វើគណៈច្បាប់ និងការ វាយតម្លៃផលប៉ះពាល់របស់ច្បាប់ ការចូលរួមពីសាធារណ- ជន ពីដំណើរការធ្វើច្បាប់ ការស្រាវជ្រាវផ្នែកសេដ្ឋកិច្ចហិរញ្ញ- វត្ថុ ការស្រាវជ្រាវផ្នែកនយោបាយ សង្គម។ល។ ទន្ទឹម- នឹងនេះ អគ្គលេខាធិការព្រឹទ្ធសភា ក៏បានប្រាស្រ័យទាក់- ទងជាមួយនឹងអគ្គលេខាធិការជាច្រើននាក់ ដើម្បីពង្រឹង- ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ ទស្សនៈ បទពិសោធន៍លើការដឹកនាំទៅវិញទៅមក។

(អត្ថបទ៖ លោក នុត ស ចួះ)



**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឌ្ន** អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សា ការងារជាមួយនឹងលោក Sun Jianqiu អនុប្រធានសាស្ត្រា- ចារ្យវិស្វកម្មជាន់ខ្ពស់ សាជីវកម្មវិស្វកម្មគ្រឿងម៉ាស៊ីនទូទៅ របស់ប្រទេសចិន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី Human Resource Management and Team Building ដោយមាន សិក្ខាកាមជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមសរុបចំនួន៥៣នាក់ នៅសាលសិក្ខាសាលាបណ្ណា- ល័យព្រឹទ្ធសភា។



✽នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារពាក់ព័ន្ធកិច្ចការ សង្គម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងការផ្តល់របាយ- ការណ៍ នៃការអនុវត្តការងារជាប្រចាំរាល់ខែរបស់អង្គភាព ពាក់ព័ន្ធការងារសង្គម នៅសាលប្រជុំពិសេស វិមានព្រឹទ្ធស- ភា ។



✽នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ ស្រាវជ្រាវ និងការសរសេររបាយការណ៍» ដោយមានសិក្ខា- កាមចូលរួមចំនួន៣៦នាក់ នៅសាលសិក្ខាសាលាខាង- ជើងព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដាក់ កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **នាវសៅ បញ្ញា ពិសិដ្ឋ** អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួល មរណភាព កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយជំងឺគាំងបេះដូង នៅផ្ទះលេខ១១ ផ្លូវលេខ ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ព្រមទាំងការងារផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅបន្ទប់សិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ចុន្ទា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ព្រមទាំងការងារផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ នាសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ព្រមទាំងការងារផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី២៤ និងទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងសន្និធិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៩៨នាក់ នៅសណ្ឋាគារ Apsara Angkor Resort and Conference ខេត្តសៀមរាប។



